

ការបញ្ជាតាមផ្ទះដោយសុវត្ថិភាពសម្រាប់ការគ្រប់គ្រងនៃ កូវីដ-១៩

ការហាមឃាត់ជាបណ្តោះអាសន្ននៃព្រឹត្តិការណ៍និងការប្រមូលផ្តុំទាំងអស់

ការបិទអាជីវកម្មនិងតំបន់ដែលមិនចាំបាច់

ការបញ្ជាទិញដែលត្រូវបានណែនាំឡើងវិញ៖ ថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០

សូមអានបទបញ្ជានេះដោយយកចិត្តទុកដាក់។ ការរំលោភឬខកខានមិនបានអនុវត្តតាមបទបញ្ជានេះគឺជាក បទឧក្រិដ្ឋត្រូវផ្តន្ទាទោសដោយការពិន័យការដាក់ពន្ធនាគារឬទាំងពីរ។(លេខកូដសុខភាពនិងសុវត្ថិភាព ៩ ១២០២៧៥ ។ល។បន្ត)

សង្ខេប៖ បទបញ្ជារបស់មន្ត្រីសុខាភិបាលនេះធ្វើវិសោធនកម្មនិងកំណត់ឡើងវិញនូវបទបញ្ជារបស់មន្ត្រីសុខាភិបាលឡុងប៊ិច (មន្ត្រីសុខាភិបាល) ដែលបានចេញនៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២០ដើម្បីគ្រប់គ្រងការរីករាលដាលនៃល្អិតវីរុសកូវីដ-១៩ (កូវីដ-១៩) នៅក្នុងទីក្រុងឡុងប៊ិច(ក្រុង)។បទបញ្ជានេះត្រូវបានចេញឱ្យអនុវត្តតាមបទបញ្ជាប្រតិបត្តិN-៣៣-២០ចេញដោយអភិបាលខេត្តGavin Newsom ដែលមន្ត្រីសុខភាពសាធារណៈរបស់រដ្ឋបានបញ្ជាឱ្យបុគ្គលទាំងអស់ដែលរស់នៅរដ្ឋកាលីហ្វ័រនីញ៉ាស្នាក់នៅផ្ទះឬកន្លែងស្នាក់នៅរបស់ពួកគេលើកលែងតែចាំបាច់រក្សាការបន្តប្រតិបត្តិការនៃវិស័យហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហព័ន្ធ។

ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃល្អិតវីរុសកូវីដ-១៩និងតម្រូវការដើម្បីការពារសមាជិកដែលងាយរងគ្រោះបំផុតនៃសហគមន៍របស់យើងបទបញ្ជានេះនៅតែបន្តហាមឃាត់រាល់ការជួបជុំនិងព្រឹត្តិការណ៍សាធារណៈនិងឯកជនទាំងក្នុងផ្ទះនិងក្រៅ។បទបញ្ជាបន្តការបិទឆ្នេរផ្លូវលំនិងផ្លូវលំ។បទបញ្ជាពិសេសតម្រូវឱ្យអាជីវកម្មទាំងអស់បញ្ឈប់ប្រតិបត្តិការដោយផ្ទាល់និងត្រូវបិទទ្វារជាសាធារណៈលើកលែងតែអាជីវកម្មនេះត្រូវបានកំណត់ថាជាអាជីវកម្មចាំបាច់ដោយបទបញ្ជានេះ។

មន្ត្រីសុខាភិបាលឡុងប៊ិចនេះតម្រូវអោយអាជីវកម្មចាំបាច់អនុវត្តនូវពិធីសារនៃការទ្រទ្រង់សង្គមដែលតម្រូវអោយនិយោជកផ្តល់អោយនិយោជិកទាំងអស់ដែលមានកាតព្វកិច្ចទាមទារអោយមានទំនាក់ទំនងជាមួយនិយោជិកផ្សេងទៀតនិងប្រក់សាធារណៈជនដោយការបិទមុខដើម្បីពាក់នៅពេលបំពេញភារកិច្ចដែលទាក់ទងជាមួយអ្នកដទៃ។ការបិទបាំងមុខមិនគួរត្រូវបានប្រើជំនួសវិធានការដែលផ្អែកលើភស្តុតាងដើម្បីការពារការរីករាលដាលនៃ(កូវីដ-១៩)។ការបិទបាំងមុខអាចត្រូវបានប្រើបន្ថែមលើប៉ុន្តែមិនមែនជាកន្លែងនៃវិធានការណ៍ដែលមានភស្តុតាងផ្សេងទៀត(ឧទាហរណ៍ការឃ្នាំមើលសង្គមការអនុវត្តន៍ការលាងដៃញឹកញាប់ជៀសវាងការប៉ះភ្នែកច្រមុះនិងមាត់របស់យើងដោយប្រើដៃមិនស្អាតជៀសវាងការនៅក្បែរអ្នកឈឺ) ។

បទបញ្ជានេះមិនហាមឃាត់បុគ្គលណាម្នាក់ឬក្រុមគ្រួសារពីការចូលរួមសកម្មភាពក្រៅដូចជាបុគ្គលឬគ្រួសារដូចជាការរត់ហាត់ប្រាណឬជិះកង់ជាដើម។បទបញ្ជានេះបន្តអនុញ្ញាតឱ្យបុគ្គលម្នាក់ៗចាកចេញពីផ្ទះរបស់ពួកគេទៅរកទិញនៅហាងសំខាន់ៗទាំងហាងលក់គ្រឿងទេសនិងភោជនីយដ្ឋានដែលផ្តល់ការដឹកជញ្ជូនឬដឹកសេវាផ្សេងៗដរាបណាមនុស្សទាំងអស់អនុវត្តការឃ្នាំឆ្ងាយពីសង្គមនិងពាក់គម្របមុខពេលកំពុងទស្សនាអាជីវកម្មសំខាន់ៗ។

លើសពីនេះទៀតបទបញ្ជារបស់មន្ត្រីសុខភាពនេះនៅតែបន្តបិទទ្វារផ្សារទំនើបនិងមជ្ឈមណ្ឌលទិញត្រាស់ទាំងផ្សារដោះដូរគ្នានិងផ្សារសាធារណៈស្នាក់នៅក្នុងផ្ទះនិងខាងក្រៅកន្លែងសាធារណៈនិងទីតាំងជាក់លាក់និងប្រតិបត្តិការផ្ទាល់របស់អាជីវកម្មដែលមិនចាំបាច់ទាំងអស់។

បទបញ្ជានេះត្រូវអោយអាជីវកម្មសំខាន់ៗរៀបចំដាក់ប្រកាសនិងអនុវត្តពិធីសារនិរន្តរភាពសង្គមនៅតាមកន្លែងនីមួយៗដែលពួកគេកំពុងរក្សាប្រតិបត្តិការ។ ពិធីសារស្តីពីការផ្លាស់ប្តូរសង្គមមានគោលបំណងផ្តល់ជូនកម្មករនូវការផ្គត់ផ្គង់ឧបករណ៍និងឧបករណ៍ចាំបាច់ដើម្បីការពារកម្មករនិងសាធារណជនដែលពួកគេកំពុងបម្រើ។ ហាងលក់រាយស្បៀងអាហារនិងថ្នាំនៅតែបើកហើយនិយោជិករបស់ពួកគេបានក្លាយជាអ្នកឆ្លើយតបជូរមុខចំពោះភាពអាសន្ននៃសុខភាពក្នុងតំបន់ដោយសារកូវីដ-១៩។ ភាគច្រើននៃអ្នករស់នៅក្នុងទីក្រុងងាយរងគ្រោះបំផុតរួមទាំងអ្នកដែលមានអាយុលើសពី ៦៥ឆ្នាំឬមានបញ្ហាសុខភាពបានដាក់មករកកន្លែងចែកចាយអាហារដែលជាលទ្ធផលនៃសុវត្ថិភាពរបស់មន្ត្រីសុខភាពនៅតាមគេហដ្ឋានដើម្បីបំពេញនូវសកម្មភាពមូលដ្ឋានជាច្រើនដូចជាការទទួលបានគ្រឿងទេសគ្រឿងសំអាងនិង របស់សំខាន់ៗផ្សេងទៀត។

លើសពីនេះទៅទៀតបុគ្គលិកបដិសណ្ឋារកិច្ចបានក្លាយជាអ្នកឆ្លើយតបជូរមុខព្រោះសណ្ឋាគារនិងម៉ូតែលត្រូវបានប្រើសម្រាប់ការដាក់ឱ្យនៅដាច់ឆ្ងាយនិងដាច់ដោយឡែកសម្រាប់អ្នកដែលមានភាពគ្មានផ្ទះសំបែងនិងបុគ្គលដទៃទៀតដែលមិនអាចផ្តាច់ខ្លួនឬនៅដាច់ដោយឡែកពីគេបាន។ ដូច្នោះហើយបទបញ្ជានេះតម្រូវឱ្យមានវិធានការបន្ថែមដោយអាហារលក់រាយហាងលក់ឱសថភាគីទីបីបដិសណ្ឋារកិច្ចនិងនិយោជិកវេទិកាចែកចាយអាហារដើម្បីការពារនិយោជិកនិងសាធារណជនដែលពួកគេបម្រើដើម្បីទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩ នៅក្នុងសហគមន៍។

មន្ត្រីសុខាភិបាលនឹងបន្តតាមដានអត្រាកូវីដ-១៩ការរាលដាលនៃជំងឺភាពធ្ងន់ធ្ងរនៃជំងឺនិងការស្លាប់ដែលបណ្តាលមកពីមន្ទីរសុខាភិបាលសាធារណៈរដ្ឋកាលីហ្វ័រញ៉ា(CDPH)និងការណែនាំសម្រាប់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ(CDC)និងឥទ្ធិពលនៃបទបញ្ជានេះ។ ប្រសិនបើចាំបាច់ការបញ្ជានេះអាចត្រូវបានពង្រីកឬផ្លាស់ប្តូរដើម្បីការពារសុខភាពសាធារណៈ។

ក្រោមសិទ្ធិអំណាចរបស់មណ្ឌលសុខភាពកាលីហ្វ័រញ៉ានិងផ្នែកសុវត្ថិភាពលេខ១០១០៤០, ១០១០៨៥, និង ១២០១៧៥មន្ត្រីសុខភាពនៃទីក្រុងឡុងប៊ិចបញ្ជា:

១។ មានប្រសិទ្ធភាពភ្លាមៗនៅថ្ងៃទី១០ខែមេសាឆ្នាំ ២០២០ និងបន្តរហូតដល់ថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០៖

- ក។ មនុស្សទាំងអស់ត្រូវស្នាក់នៅកន្លែងស្នាក់នៅរបស់ខ្លួនលើកលែងតែការធ្វើដំណើរទៅនិងមកពីអាជីវកម្មសំខាន់ៗដើម្បីធ្វើការឬផ្តល់សេវាកម្មដល់ប្រតិបត្តិការថែទាំសុខភាពហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឬអាជីវកម្មចាំបាច់ដើម្បីចូលរួមសកម្មភាពចាំបាច់និងអនុវត្តប្រតិបត្តិការអប្បបរមា។ សម្រាប់អាជីវកម្មដែលមិនចាំបាច់បានផ្តល់ថាតម្រូវការចម្ងាយសង្គមត្រូវបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹង។
- ខ។ រាល់ការប្រមូលផ្តុំសាធារណៈនិងឯកជននៃចំនួនមនុស្សដែលកើតឡើងនៅខាងក្រៅគ្រួសារតែមួយឬអង្គការរស់នៅត្រូវបានហាមឃាត់នៅក្នុងទីក្រុងលើកលែងតែគោលបំណងមានកំណត់ដែលត្រូវបានអនុញ្ញាតដោយបទបញ្ជានេះ។ គ្មានអ្វីនៅក្នុងបទបញ្ជានេះហាមឃាត់សមាជិកនៃគ្រួសារតែមួយឬរស់នៅរហូតដល់ចូលរួមក្នុងសកម្មភាពចាំបាច់ជាមួយគ្នា។
- ២។ មន្ត្រីសុខាភិបាលបញ្ជាឱ្យបញ្ឈប់ជាបន្តនូវប្រភេទអចលនទ្រព្យកន្លែងកម្សាន្តនិងអាជីវកម្មដូចតទៅ៖
 - ក។ អាជីវកម្មលក់រាយដែលមិនចាំបាច់។
 - ខ។ ផ្សារទំនើបនិងមជ្ឈមណ្ឌលទិញភ្នំភ្លើងក្នុងផ្ទះរួមទាំងហាងទាំងអស់នៅទីនោះមិនថាអាជីវកម្មសំខាន់ៗឬមិនចាំបាច់លក់រាយទេ។ ជាការលើកលែងអាជីវកម្មសំខាន់ៗដែលជាផ្នែកមួយនៃផ្សារទំនើបអ៊ីនធឺណេតមជ្ឈមណ្ឌលលក់ភ្នំភ្លើងក្នុងផ្ទះប៉ុន្តែដែលអាចចូលដំណើរការបានពីសាធារណជនពីផ្នែកខាងក្រៅនៃផ្សារទំនើបអ៊ីនធឺណេតឬផ្សារទំនើបអាចនៅតែ

បើកចំហៗផ្នែកខាងក្នុងនៃផ្សារទំនើបប្រហាក់ប្រហែលទំនិញក្នុងផ្ទះនឹងត្រូវបិទទ្វារជាសាធារណៈ។

គ។ បទបញ្ជានេះមិនតម្រូវឱ្យមានការបិទអាជីវកម្មសំខាន់ៗនៅក្នុងផ្សារទំនើបនិងមជ្ឈមណ្ឌលផ្សារទំនើបទេ។ ទោះយ៉ាងណាម្ចាស់និងប្រតិបត្តិករនៃផ្សារក្រៅនិងមជ្ឈមណ្ឌលទិញត្រូវអនុវត្តពិធីសារវិសាភាពសង្គមក្នុងចំណោមភ្ញៀវដែលមានចែងក្នុងផ្នែកទី ៣ នៃបទបញ្ជានេះ។

ឃ។ សួនក្នុងឬក្រៅសម្រាប់កុមារលើកលែងតែកន្លែងដែលមាននៅក្នុងមណ្ឌលថែទាំកុមារ។

ង។ ក្នុងនិងក្រៅទីផ្សារសាធារណៈនិងផ្សារដោះដូរ។

ច។ ផ្លូវសាធារណៈទីប្រជុំជនទីលានបាល់បោះទីលានវាយកូនបាល់ទីលានបាល់ទះទីលានវាយកូនហ្គោលទីលានវាយកូនហ្គោលសួនកុមារទីលានជិះស្ទើកនៃចតរថយន្តសាធារណៈនិងកន្លែងទទួលទានអាហារ។

ឆ។ ចំណតផែសាធារណៈទាំងអស់មានកន្លែងចតនៅតាមឆ្នេរសាធារណៈផ្លូវជិះកង់តាមឆ្នេរខ្សាច់ដែលឆ្លងកាត់ចំណែកឆ្នេរខ្សាច់និងចំណុចចូលឆ្នេរ។

ជ។ បារនិងក្លឹបភក្រីដែលមិនបម្រើអាហារ។

ឈ។ មណ្ឌលហាត់ប្រាណនិងកន្លែងហាត់ប្រាណរួមទាំងកន្លែងហាត់ប្រាណនិងកន្លែងហាត់ប្រាណឯកជនដែលមានទីតាំងស្ថិតនៅក្នុងអគារលំនៅដ្ឋានពហុមុខងារដូចជាអាគារផ្ទះល្វែងនិងខុនដូដើម។

ញ។ រោងរោងកុនភាពយន្តនិងរោងកុនបើកឡានចូលហើយការសម្តែងផ្ទាល់សាលប្រគំតន្ត្រីសង្ឃៀននិងពហុកីឡាដ្ឋាន។

ដ។ កន្លែងបោះបាល់ធ្ងន់និងកន្លែងលេងកុំព្យូទ័រ

ប។ ផ្នែកនៃកន្លែងលក់ភេសជ្ជៈនិងបន្ទប់ទឹកដែលផ្តល់នូវចំណូលចិត្តដល់សាធារណជន។ ផ្នែកនេះ(១)មិនត្រូវតែសមត្ថភាពរបស់អាជីវកម្មបែបនេះក្នុងការផ្តល់ជូនការដឹកជញ្ជូនឬការដឹកជញ្ជូន។

ខ។ ការលក់តាមចិញ្ចើមផ្ទះនៃទំនិញនិងសេវាកម្មលក់រាយ។ ផ្នែកនេះ(២)មិនត្រូវតែសមត្ថភាពរបស់អ្នកលក់ចំណីអាហារចល័តក្នុងការធ្វើប្រតិបត្តិការដរាបណាអាជីវកម្មដំណើរការទៅតាមបទបញ្ជានេះរួមទាំងការអនុវត្តពិធីសារចម្ងាយសង្គម។

ឈ។ អាងហែលទឹកស្ប៉ាអាងទឹកក្តៅបន្ទះសូណា និងបន្ទប់ចំហុយទាំងអស់លើកលែងតែមានដូចខាងក្រោម៖

- i. អ្នកដែលមានទីលំនៅក្នុងគ្រួសារតែមួយដែលត្រូវបានប្រើដោយសមាជិកគ្រួសារដែលស្នាក់នៅផ្ទះតែមួយ.
- ii. អាងវេជ្ជសាស្ត្រឬការព្យាបាលដែលផ្តល់ការព្យាបាលតាមវេជ្ជបញ្ជានិងឬការព្យាបាលតាមការត្រួតពិនិត្យដែលចាំបាច់។ វគ្គនៃការព្យាបាលគួរតែប្រើពិធីសារដែលទាក់ទងនឹងការចែកផ្លូវគ្នានៃសង្គមយ៉ាងតិចប្រាំមួយ(៦) ហ្វីតនៅគ្រប់ពេលដែលអាចធ្វើទៅបាន។
- iii. ការថែរក្សាជាប្រចាំរួមមានការលាងសំអាតតុល្យភាពគីមីនិងការរំកិលសំរួលត្រូវបានអនុញ្ញាតិអោយនៅឯកន្លែងដែលតម្រូវអោយបិទដោយផ្នែកនេះ។

៣។ រាល់មុខជំនួញសំខាន់ៗចាំបាច់ត្រូវរៀបចំនិងបិទផ្សាយនៅត្រឹមម៉ោង១១:៥៩ យប់។ នៅថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២០ពិធីសារនិរន្តរភាពសង្គមនៅតាមមូលដ្ឋាននីមួយៗរបស់ពួកគេនៅក្នុងទីក្រុងជាញឹកញាប់ដោយសាធារណជនឬនិយោជិក។ ពិធីសារវិសាលភាពសង្គមត្រូវមានទម្រង់ជាឯកសារភ្ជាប់នឹងបទបញ្ជានេះ: [ឧបសម្ព័ន្ធ ក។](#) ពិធីសារស្តីពីការផ្លាស់ប្តូរសង្គមត្រូវបិទផ្សាយនៅប្រតិបត្តិកម្មចូលកន្លែងពាក់ព័ន្ធហើយអាចមើលបានដោយសាធារណជននិងនិយោជិក។ ច្បាប់ចម្លងនៃវិសាលភាពសង្គមពិធីសារត្រូវតែផ្តល់ជូនដល់និយោជិកម្នាក់ៗដែលបំពេញការងារនៅកន្លែងនោះ។ អាជីវកម្មចាំបាច់ទាំងអស់ត្រូវអនុវត្តពិធីសារវិសាលភាពសង្គមនិងផ្តល់ជូនភស្តុតាងនៃការអនុវត្តរបស់ខ្លួនចំពោះអាជ្ញាធរដែលអនុវត្តបទបញ្ជានេះតាមតំរូវការ។ តាមលទ្ធភាពដែលអាចធ្វើបានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ត្រូវអនុវត្តតាមផ្នែកនេះ។ ពិធីសារស្តីពីការផ្លាស់ប្តូរសង្គមត្រូវពន្យល់ពីរបៀបដែលអាជីវកម្មកំពុងទទួលបានលទ្ធផលដូចខាងក្រោម៖

- ក។ កំណត់ចំនួនមនុស្សដែលអាចចូលទៅក្នុងកន្លែងនោះក្នុងពេលតែមួយដើម្បីធានាថាប្រជាជននៅក្នុងកន្លែងនោះអាចរក្សាចម្ងាយអប្បបរមា៦ហ្វីតពីមួយទៅមួយយ៉ាងងាយស្រួលគ្រប់ពេលលើកលែងតែតម្រូវការចាំបាច់ដើម្បីបំពេញសកម្មភាពអាជីវកម្មចាំបាច់។ ក្នុងនាមជាច្បាប់ទូទៅចំនួនមនុស្សដែលអនុញ្ញាតឱ្យមានកន្លែងកម្សាន្តក្នុងពេលតែមួយគួរតែមានហាសិបភាគរយ(៥០%)នៃការកាន់កាប់ដែលត្រូវបានអនុញ្ញាតឬបើមិនដូច្នោះទេត្រូវរក្សាចម្ងាយអប្បបរមា៦ហ្វីតអាស្រ័យលើទំហំនៃទីតាំង។ មនុស្សដែលជាសមាជិកគ្រួសារឬទំនាក់ទំនងគ្រួសារអាចឈរឬផ្លាស់ទីលំនៅជាមួយគ្នាប៉ុន្តែត្រូវឃ្លាតឆ្ងាយពីអ្នកដទៃដោយចម្ងាយយ៉ាងតិចប្រាំមួយ (៦) ហ្វីត.
- ខ។ កន្លែងណាខ្សែអាចបង្កើតនៅកន្លែងមួយដែលសម្គាល់ការកើនឡើង៦ហ្វីតនៅអប្បបរមាដែលបង្កើតជាកន្លែងដែលបុគ្គលម្នាក់ៗគួរតែឈរដើម្បីរក្សាចម្ងាយសង្គមគ្រប់គ្រាន់។
- គ។ ដោយផ្តល់នូវការចំណាយរបស់អាជីវកម្មចាំបាច់អនាម័យដែលមានជាតិអាស់កុលសាប៊ូនិងទឹកយ៉ាងហោចណាស់៦០ភាគរយឬប្រើថ្នាំដែលមានគុណវុឌ្ឍិសម្រាប់ប្រើប្រាស់ប្រឆាំងនឹងកូវីដ-១៩នៅប្រតិបត្តិកម្មចូលរោងចក្រនិងក្នុងតំបន់សមរម្យផ្សេងទៀតសម្រាប់ប្រើប្រាស់ជាសាធារណៈ។ និងនិយោជិកនិងនៅទីតាំងដែលមានអន្តរកម្មបុគ្គលិកញឹកញាប់ជាមួយសមាជិកសាធារណៈ (ឧទាហរណ៍អ្នកគិតលុយ) ។
- ឃ។ ការផ្តល់ឱ្យសម្រាប់ការលាងបានជាទៀងទាត់នៃផ្ទៃដែលប៉ះខ្ពស់និងការរមាបមតនៃផតចលទូទាត់បិចនិងបិចឌីសបន្ទាប់ពីការប្រើប្រាស់នីមួយៗ។ អាជីវកម្មសំខាន់ៗត្រូវបានលើកទឹកចិត្តឱ្យផ្តល់ជូននូវយន្តការទូទាត់តិចជាងប្រសិនបើអាចធ្វើទៅបាន។
- ង។ ការផ្តល់ចន្លោះរាងកាយរវាងនិយោជិកនិងអតិថិជន (ឧ។ កញ្ចក់យឹតនៅចំណុចទីតាំងលក់បើកបរកាត់ភាគថាស) ។
- ច។ ការពាការឆ្លងជាទៀងទាត់ផ្ទៃប៉ះខ្ពស់ផ្សេងទៀត។
- ឆ។ បិទស្លាកសញ្ញានៅប្រតិបត្តិកម្មចូលរោងចក្រជូនដំណឹងដល់បុគ្គលិកនិងអតិថិជនទាំងអស់ថាពួកគេគួរតែ៖(i) ចៀសវាងចូលទៅក្នុងមន្ទីរពេទ្យប្រសិនបើពួកគេកំពុងមានរោគសញ្ញានៃជំងឺផ្លូវដង្ហើមរួមមានក្អកឬគ្រុនក្តៅ។(ii) ដើម្បីរក្សាចម្ងាយអប្បបរមាប្រាំមួយហ្វីតពីមួយទៅមួយ។(iii) កណ្តាស់និងក្អកទៅក្នុងកែងដៃមួយ។ (iv) កុំចាប់ដៃឬចូលរួមទាក់ទងនឹងរាងកាយដែលមិនចាំបាច់។
- ជ។ ទាមទារនិងទុកពេលគ្រប់គ្រាន់សម្រាប់និយោជិកឱ្យលាងដៃយ៉ាងហោចណាស់រៀងរាល់៣០ នាទីឬចាំបាច់ប្រសិនបើមានស្រោមដៃ។ នៅកន្លែងដែលការលាងដៃមិនអាចអនុវត្តបានតាមលក្ខណៈការងាររបស់និយោជិកនិយោជិកត្រូវផ្តល់អនាម័យដៃដែលមានជាតិអាស់កុលយ៉ាងហោចណាស់៦០ភាគរយដល់និយោជិក។ និយោជិកបែបនេះក៏ត្រូវបានទាមទារនិងអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើអនាម័យដៃរបស់ពួកគេយ៉ាងហោចណាស់រៀងរាល់៣០

នាទីប្រចាំប្រសិនបើមានស្រោមដៃ។

ឈ។ ធានាថាបន្ទប់ទឹកអនាម័យត្រូវបានផ្តល់ជូនដល់និយោជិកដែលមានស្តុកសាប៊ូចាំបាច់កន្លែងកៅអីនិងក្រដាសបង្គន់។

ញ។ ការផ្តល់ការចំណាយលើនិយោជិកការគ្របមុខសម្រាប់និយោជិកនិងកម្មករជាប់កិច្ចសន្យាដែលមានកាតព្វកិច្ចតម្រូវឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិកផ្សេងទៀតនិង ឬសាធារណៈជនក៏ដូចជាការបណ្តុះបណ្តាលសមរម្យលើការប្រើប្រាស់ត្រឹមត្រូវរបស់ពួកគេ។ “ ការស្និទ្ធស្នាល” មានន័យថាស្ថិតនៅចម្ងាយ ៦ ហ្វីតនៃមនុស្សម្នាក់ទៀតក្នុងរយៈពេល ១០ នាទីឬច្រើនជាងនេះ។

ដ។ តម្រូវអោយនិយោជិកនិងកម្មករជាប់កិច្ចសន្យាដែលមានកាតព្វកិច្ចតម្រូវអោយមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិកផ្សេងទៀតនិង ឬសាធារណជនពាក់ស្រោមមុខ។ “ ការស្និទ្ធស្នាល” មានន័យថាស្ថិតនៅចម្ងាយ ៦ ហ្វីតនៃមនុស្សម្នាក់ទៀតក្នុងរយៈពេល ១០ នាទីឬច្រើនជាងនេះ។

ប។ តម្រូវអោយសមាជិកសាធារណៈដែលចូលទៅក្នុងកន្លែងពាក់មួកសុវត្ថិភាពក្នុងកំឡុងពេលដែលពួកគេស្នាក់នៅក្នុងអាគារ។ អាជីវកម្មសំខាន់មួយអាចបដិសេធការចូលរៀនឬសេវាកម្មដល់បុគ្គលណាម្នាក់ដែលខកខានមិនបានពាក់ស្រោមមុខដែលតម្រូវដោយផ្នែកនេះ។

ខ។ ខិតខំប្រឹងប្រែងអនុវត្តនិងប្រកាន់ខ្ជាប់នូវពិធីសារនិរន្តរភាពសង្គមជាមួយនិយោជិករួមទាំងប៉ុន្តែមិនមានកំណត់ចំពោះ៖

- i. អនុញ្ញាតឱ្យនិយោជិកធ្វើការទូរគមនាគមន៍ (ឧទាហរណ៍ការងារពីផ្ទះ)។
- ii. អនុញ្ញាតឱ្យមានកាលវិភាគដែលអាចបត់បែនបានដូចជាកាលវិភាគរបស់និយោជិកដែលគួរឱ្យធុញទ្រាន់ដូច្នេះបុគ្គលតិចជាងនេះកាន់កាប់កន្លែងធ្វើការនៅពេលណាមួយ។
- iii. និយោជិកដាច់ដោយឡែកពីគ្នាយ៉ាងតិចប្រាំមួយ (៦) ហ្វីត។
- iv. អនុញ្ញាតឱ្យមានការធ្វើសន្និសីទទូរគមនាគមន៍ឬវីដេអូសម្រាប់ការប្រជុំ។ និង
- v. កំហិតការប្រជុំឬការប្រមូលផ្តុំនៃប្រភេទណាមួយជាពិសេសនៅទីតាំងដែលនិយោជិកអាចធ្វើអន្តរកម្មប្រទាក់ទងជាមួយសមាជិកសាធារណៈណាមួយ។ នេះរាប់បញ្ចូលទាំងការដាក់កម្រិតការលុបបំបាត់និយោជិកពីការធ្វើដំណើរតាមយានយន្តជាមួយគ្នានិង ឬ (២) តម្រូវការសម្រាប់និយោជិកឱ្យធ្វើការរាងកាយជាក្រុមដែលមានពីរនាក់ឬច្រើននាក់។ ប្រសិនបើការប្រជុំឬការប្រជុំគ្នាពិតជាចាំបាច់មែនអាជីវកម្មចាំបាច់ត្រូវតែអនុវត្តពិធីសារវិសាលភាពសង្គមដល់កំរិតដែលអាចអនុវត្តបាន.

ក។ រាល់វិធានការនៃការឃ្លាតឆ្ងាយពីសង្គមកំពុងត្រូវបានអនុវត្ត (សូមមើលការណែនាំសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺនៅ៖ <https://www.cdc.gov/coronavirus/2019-ncov/community/guidance-business-response.html>)។

គ។ អាជីវកម្មសំខាន់ត្រូវបានណែនាំឱ្យបន្តបង្កើនចំនួននិយោជិកដែលធ្វើការពីផ្ទះ។ អាជីវកម្មសំខាន់ត្រូវតែធ្វើតាមការណែនាំសម្រាប់អាជីវកម្មនិងការណែនាំជាក់លាក់ណាមួយដែលចេញដោយ CDC និងមន្ត្រីសុខាភិបាលដែលទាក់ទងនឹង កូវីដ-១៩ ។

ឃ។ បន្ថែមលើតម្រូវការនៅក្នុងផ្នែកទី៣មូលហេតុរាល់ការលក់រាយគ្រឿងញៀនការចែកចាយអាហារនិងនិយោជកបដិសណ្ឋារកិច្ចត្រូវ៖

ក។ ធានាបាននូវបុគ្គលិកគ្រប់គ្រាន់ក្នុងការសម្អាតកន្លែងនិងរទេះឥវ៉ាន់ឱ្យបានត្រឹមត្រូវរវាងការប្រើប្រាស់។

ខ។ ផ្តល់សន្តិសុខឬបុគ្គលិកឱ្យបានគ្រប់គ្រាន់ដើម្បីអនុវត្តរាល់ការត្រួតពិនិត្យហ្វូងមនុស្សចាំបាច់និងពិធីសារនិរន្តរភាព

សង្គមដូចមានចែងក្នុងផ្នែកទី ៣ នៃបទបញ្ជានេះ:

គ ។ រៀបចំពិធីសារដើម្បីកំណត់ម៉ោងប្រតិបត្តិការដើម្បីបម្រើដល់ប្រជាជនងាយរងគ្រោះនិងធានាបាននូវពេលវេលាគ្រប់គ្រាន់ក្នុងការស្តុកទុកឡើងវិញ។

ឃ ។ តម្រូវឱ្យប្រើគម្របមុខនិងស្រោមដៃនិងឬការលាងដៃញឹកញាប់តាមផ្នែកទី៣សម្រាប់អន្តរកម្មជាមួយអតិថិជនការរៀបចំអាហារនិងការចែកចាយអាហារ។

៦។ មន្ទីរព្យាបាលជំងឺកញ្ជាដែលមានអាជ្ញាប័ណ្ណត្រូវបានយល់ព្រមដោយទីក្រុងដើម្បីផ្តល់ជូនកញ្ជាអាចផ្តល់នូវសេវាកម្មវិស័យកាតាចិញ្ចឹមផ្លូវក្រោមលក្ខខណ្ឌដូចខាងក្រោម:

ក ។ អតិថិជនត្រូវតែដាក់ឯកសារបញ្ជាក់ពីអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពដែលចេញដោយរដ្ឋាភិបាលមុនពេលចាប់យកផ្លូវកោង។

ខ ។ នៅពេលឈានដល់ការព្រមព្រៀងគ្នាលោកឌីម៉ាន់ខេនត្រូវតែបញ្ជាក់ថាអត្តសញ្ញាណអតិថិជនគឺជាមនុស្សតែមួយដែលបានបញ្ជាទិញភ័ក្តិអាប់ដោយឆ្លងកាត់អត្តសញ្ញាណប័ណ្ណដែលចេញដោយរដ្ឋាភិបាល។

គ ។ ផលិតផលត្រូវតែប្រគល់ជូនអតិថិជនក្នុងការរេចខ្ចប់ស្រអាប់។

ឃ ។ បុគ្គលិកសន្តិសុខដែលមានឯកសណ្ឋាននិងមានការអនុញ្ញាតត្រូវតែមានវត្តមានក្នុងកំឡុងពេលប្រតិបត្តិការបើករថយន្តគ្រប់ប្រភេទ។

ង ។ ច្បាប់បទបញ្ជានិងបទបញ្ជាស្របច្បាប់ទាំងអស់ក្នុងស្រុកនិងរដ្ឋដទៃទៀតត្រូវបានគោរព។

ច ។ អ្នកគ្រប់គ្រងក្រុងត្រូវបានផ្តល់សិទ្ធិឱ្យចេញច្បាប់និងគោលនយោបាយសមហេតុផលដើម្បីតបន្លឹងសកម្មភាពវិសសំរាមដែលត្រូវបានអនុញ្ញាតដោយផ្នែកនេះដើម្បីការពារសុខភាពសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាជននៅឡុងប៊ិចនិងសាធារណជន។

៧។ បទបញ្ញត្តិណាមួយក្នុងទីក្រុងដែលគ្រប់គ្រងការលក់ភេសជ្ជៈមានជាតិអាល់កុលត្រូវបានកែប្រែដើម្បីអនុញ្ញាត៖

ក ។ ភោជនីយដ្ឋាននិងរង្គសាលដែលរៀបចំនិងបម្រើអាហារសម្រាប់ការប្រើប្រាស់នៅខាងក្រៅកន្លែងដើម្បីលក់ភេសជ្ជៈមានជាតិអាល់កុលរួមជាមួយអាហារសម្រាប់ចែកចាយនិងយកចេញ។

ខ ។ ការលក់ដោយហាងលក់រាយភេសជ្ជៈមានជាតិអាល់កុលសម្រាប់ការប្រើប្រាស់នៅខាងក្រៅកន្លែងរួមទាំងការចែកចាយនិងម៉ោងលក់បន្តចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ២ ព្រឹកប្រចាំថ្ងៃ។

៨។ បទបញ្ជានេះចាត់ទុកនិយោជិកនៃទីភ្នាក់ងាររដ្ឋាភិបាលដែលធ្វើការនៅក្នុងវគ្គសិក្សានិងវិសាលភាពនៃការងារសេវាកម្មសាធារណៈរបស់ពួកគេទៅជាហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ក ។ បទបញ្ជានេះប្រកាសថានិយោជិករបស់រដ្ឋាភិបាលទាំងអស់ចាំបាច់ដែលរួមបញ្ចូលប៉ុន្តែមិនមានកំណត់ចំពោះអ្នកផ្តល់សេវាថែទាំសុខភាពនិងអ្នកឆ្លើយតបបន្ទាន់។

ខ ។ ខណៈពេលដែលបុគ្គលិករដ្ឋាភិបាលទាំងអស់គឺចាំបាច់និយោជិកដែលត្រូវបានគេហៅឱ្យបម្រើក្នុងសមត្ថភាពបុគ្គលិកសេវាកម្មគ្រោះមហន្តរាយត្រូវតែមានដើម្បីបម្រើដល់សាធារណជនឬជួយក្នុងការឆ្លើយតបឬបន្តកិច្ចប្រឹងប្រែងក្នុងកំ

ឡុងដេលមានវិបត្តិសុខភាពសាធារណៈដល់កម្រិតអតិបរិមាដែលត្រូវបានកំណត់ដោយច្បាប់។

ហេតុផលសម្រាប់បទបញ្ជា

៩។ បទបញ្ជានេះផ្អែកលើភស្តុតាងវិទ្យាសាស្ត្រនិងការអនុវត្តល្អបំផុតដែលត្រូវបានគេស្គាល់និងអាចរកបានដើម្បីការពារសមាជិកសាធារណៈពីហានិភ័យដែលអាចជឿស្មានបានពីជំងឺធ្ងន់ធ្ងរនិងការស្លាប់ដែលបណ្តាលមកពីការរាលដាលកូវីដ-១៩ ក៏ដូចជាការពារប្រព័ន្ធចំណែនាំសុខភាពពីការកើនឡើងនៃករណីទៅបន្ទប់សង្គ្រោះបន្ទាន់និងមន្ទីរពេទ្យ។ ចេតនានៃបទបញ្ជានេះគឺដើម្បីធានាថាចំនួនមនុស្សអតិបរិមាដែលមាននៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេដល់កម្រិតអតិបរិមាដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩និងកាត់បន្ថយផលប៉ះពាល់លើការផ្តល់សេវាសុខភាពចាំបាច់ដល់អ្នកដែលត្រូវការ។ ដើម្បីការពារសុខភាពប្រព័ន្ធពីការកើនឡើងនៃករណីមួយទៅបន្ទប់សង្គ្រោះបន្ទាន់និងមន្ទីរពេទ្យ។ បទបញ្ជានេះគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ CDC ដើម្បីរៀបចំឱ្យមានតម្រូវការវិសាលភាពសង្គមកាន់តែតឹងរឹងនិងចាំបាច់ដើម្បីកាត់បន្ថយការបញ្ជូនសហគមន៍ កូវីដ-១៩។

១០។ បទបញ្ជានេះត្រូវបានចេញដោយផ្អែកលើភស្តុតាងនៃការកើនឡើងនៃកូវីដ-១៩នៅក្នុងទីក្រុងនិងទូទាំងស្រុក Los Angeles ភស្តុតាងវិទ្យាសាស្ត្រនិងការអនុវត្តល្អបំផុតទាក់ទងនឹងវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតដើម្បីបន្ថយការឆ្លងនៃជំងឺឆ្លងជាទូទៅនិងកូវីដ-១៩ ជាពិសេសនិងភស្តុតាងដែលបញ្ជាក់ថាអាយុស្ថានភាពនិងសុខភាពនៃផ្នែកសំខាន់នៃចំនួនប្រជាជនទីក្រុងធ្វើឱ្យមានហានិភ័យនៃផលវិបាកសុខភាពធ្ងន់ធ្ងរម្យ៉ាងការស្លាប់ពី កូវីដ-១៩។ ដោយសារតែការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ នៅក្នុងមនុស្សទូទៅដែលតម្រូវនេះជាការរាតត្បាតរាតត្បាតយោងទៅតាមអង្គការសុខភាពពិភពលោកមានភាពអាសន្នផ្នែកសុខភាពសាធារណៈនៅទូទាំងទីក្រុង។ ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរបុគ្គលខ្លះដែលឆ្លងវីរុសបង្កឱ្យមានបញ្ហាកូវីដ-១៩ជំងឺមិនមានរោគសញ្ញាឬមានរោគសញ្ញាស្រាលដែលមានន័យថាពួកគេប្រហែលជាមិនដឹងថាពួកគេផ្ទុកវីរុសហើយបញ្ជូនវាទៅអ្នកដទៃ។ ចាប់តាំងពីសូម្បីតែមនុស្សដែលមិនមានរោគសញ្ញាអាចចម្លងការឆ្លងបានហើយដោយសារតែភស្តុតាងបង្ហាញថាការឆ្លងរាលដាលយ៉ាងងាយស្រួលការប្រមូលផ្តុំនិងអន្តរកម្មផ្សេងទៀតអាចបណ្តាលឱ្យមានការចម្លងវីរុសដែលអាចការពារបាន។ ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនេះកាន់តែអាក្រក់ទៅៗចាប់តាំងពីទីក្រុងបានចេញនូវការធានាសុវត្ថិភាពដំបូងនៅឯការបញ្ជាទិញតាមផ្ទះនៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនករណីវិជ្ជមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់និងការកើនឡើងនៃការថែរក្សាសុខភាព។ ជនធានា។ ទន្ទឹមនឹងនេះភស្តុតាងបង្ហាញថាការរឹតត្បិតលើភាពចល័តនិងតម្រូវការផ្នែកទំនាក់ទំនងសង្គមដែលកំណត់ដោយសុវត្ថិភាពមុននៅឯការបញ្ជាទិញតាមផ្ទះគឺកំពុងបន្ថយអត្រានៃការកើនឡើងនៃការបញ្ជូនសហគមន៍និងករណីដែលបានបញ្ជាក់ដោយការកំណត់អន្តរកម្មក្នុងចំណោមប្រជាជនស្របនឹងភស្តុតាងវិទ្យាសាស្ត្រអំពីប្រសិទ្ធភាពនៃវិធានការស្រដៀងគ្នានេះនៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសនិងពិភពលោក។ ភស្តុតាងវិទ្យាសាស្ត្របង្ហាញថាក្នុងដំណាក់កាលអាសន្ននេះវានៅតែចាំបាច់ក្នុងការបន្តការចម្លងមេរោគយឺតតាមដែលអាចធ្វើទៅបានដើម្បីការពារអ្នកងាយរងគ្រោះបំផុតដើម្បីការពារប្រព័ន្ធចំណែនាំសុខភាពកុំអោយលើសលប់និងការពារការស្លាប់។ ការពង្រីកសុវត្ថិភាពមុនតាមការបញ្ជាទិញតាមផ្ទះនិងការពង្រឹងការរឹតត្បិតរបស់វាគឺចាំបាច់ដើម្បីកាត់បន្ថយការរីករាលដាលបន្ថែមទៀតកូវីដ-១៩ជំងឺការថែរក្សាសមត្ថភាពថែទាំសុខភាពដែលមានកំរិតនិងមានកំណត់នៅក្នុងទីក្រុងនិងឈានដល់ចំណុចមួយនៃភាពអាសន្នផ្នែកសុខភាពសាធារណៈដែលការឆ្លងអាចត្រូវបានគ្រប់គ្រង។

១១។ បទបញ្ជានេះត្រូវបានចេញដោយផ្អែកលើការបញ្ជូនសហគមន៍ដែលមានស្រាប់កូវីដ-១៩នៅក្នុងទីក្រុងដែលបង្ហាញពីហានិភ័យគួរអោយកត់សម្គាល់និងគ្រោះថ្នាក់ដល់សុខភាពអ្នករស់នៅ។ បច្ចុប្បន្ននេះមិនមានវ៉ាក់សាំងការពារដើម្បីការពារនិងមិនមានការព្យាបាលជាក់លាក់ណាមួយទេ។ កូវីដ-១៩។ គិតត្រឹមថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០ មានយ៉ាងហោចណាស់ ៣០៣ ករណី កូវីដ-១៩ ហើយមានអ្នកស្លាប់ចំនួន ៨ នាក់នៅក្នុងទីក្រុងឡុងដេលនិង ៧.៥៣០ ករណី កូវីដ-១៩ ហើយចំនួនអ្នកស្លាប់ ១៩៨ នាក់បានរាយការណ៍នៅក្នុងខោនធី Los Angeles ។ នៅមានលទ្ធភាពខ្ពស់នៃករណីគួរឱ្យកត់សម្គាល់និងកើនឡើងនៃករណីសង្ស័យនៃការបញ្ជូនសហគមន៍។

១២។ បទបញ្ជានេះគឺដើម្បីធានាថាចំនួនអតិបរិមាណនៃប្រជាជនដែលស្នាក់នៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេដល់កម្រិតអតិបរិមាណដែលអាចធ្វើទៅបានដើម្បីបន្ថយការរាលដាល កូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់លើការផ្តល់សេវាថែទាំសុខភាពសំខាន់ៗដល់អ្នកដែលត្រូវការ។ បទបញ្ញត្តិទាំងអស់នៃបទបញ្ជានេះត្រូវតែត្រូវបានបកស្រាយដើម្បីឱ្យមានប្រសិទ្ធិភាព។ ការខកខានមិនបានអនុវត្តតាមបទបញ្ញត្តិណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលអាចកើតមាននិងប៉ះពាល់ដល់សុខភាពសាធារណៈបង្កើតជាការរំខានជាសាធារណៈនិងត្រូវទទួលបានការពិន័យពិន័យដាក់ពន្ធនាគារឬទាំងពីរ។

១៣។ វិស័យដែលបង្កឱ្យមានកូវីដ-១៩អាចឆ្លងរាលដាលយ៉ាងងាយស្រួលតាមរយៈការទំនាក់ទំនងពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ហានិភ័យនៃការឆ្លងនេះត្រូវបានកើនឡើងនៅពេលដែលមនុស្សនៅជិតៗគ្នា។ ការប្រមូលផ្តុំទាំងអស់និងបង្កជាការកើនឡើងហានិភ័យសម្រាប់ការបញ្ជូនសហគមន៍ កូវីដ-១៩ ដូច្នេះហើយវាជាហានិភ័យធំធេងចំពោះសុខភាពសាធារណៈ។

១៤។ អវត្តមាននៃការចាក់ថ្នាំបង្ការរោគឬការព្យាបាលជាក់លាក់សម្រាប់ កូវីដ-១៩ ការឃ្លាតឆ្ងាយពីសង្គមគឺចាំបាច់ដើម្បីការពារជំងឺនេះ។ បង្កើនការឃ្លាតឆ្ងាយពីសង្គមបង្កើនការការពារកម្មករនិងហាមឃាត់ព្រឹត្តិការណ៍និងការប្រមូលផ្តុំនានាមានគោលបំណងធ្វើឱ្យការបញ្ជូនយឺត កូវីដ-១៩។ ដូច្នេះហើយដើម្បីកាត់បន្ថយការបញ្ជូនសហគមន៍កូវីដ-១៩ មន្ត្រីសុខភាពបានបញ្ជាឱ្យហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ព្រឹត្តិការណ៍និងការជួបជុំនានាការបិទទ្រព្យសម្បត្តិនិងអាជីវកម្មពាណិជ្ជកម្មនិងសម្រាប់អាជីវកម្មសំខាន់ៗដើម្បីរៀបចំបិទផ្សាយនិងអនុវត្តពិធីសារនិរន្តរភាពសង្គមនៅតាមទីតាំងនីមួយៗដែលពួកគេរក្សាប្រតិបត្តិការ។

និយមន័យ

សំរាប់គោលបំណងនៃបទបញ្ជានេះនិយមន័យខាងក្រោមត្រូវអនុវត្ត៖

១៥។ សម្រាប់គោលបំណងនៃបទបញ្ជានេះ "សកម្មភាពចាំបាច់" នឹងរួមបញ្ចូលការធ្វើដំណើរក្នុងគោលបំណងចូលរួមសកម្មភាពចាំបាច់ណាមួយ។ បុគ្គលម្នាក់ៗអាចចាកចេញពីលំនៅដ្ឋានរបស់ពួកគេបានតែអនុវត្តដូចខាងក្រោម "សកម្មភាពចាំបាច់"៖

- ក។ ចូលរួមសកម្មភាពប្រតិបត្តិការកិច្ចចាំបាច់ចំពោះសុខភាពនិងសុវត្ថិភាពរបស់ពួកគេប្រចាំពេលសុខភាពនិងសុវត្ថិភាពគ្រួសារឬសមាជិកគ្រួសាររបស់ពួកគេ (រាប់បញ្ចូលប៉ុន្តែមិនមានកំណត់ចំពោះសត្វចិញ្ចឹម) ដូចជាទទួលបានការផ្គត់ផ្គង់ឬថ្នាំពេទ្យ។ ទៅមើលសេវាថែទាំសុខភាពឬពេទ្យសត្វដែលមានជំនាញវិជ្ជាជីវៈ។ ផ្តល់ការថែទាំដល់អនីតិជនមនុស្សចាស់ជរាអ្នកអាស្រ័យជនពិការឬជនងាយរងគ្រោះដទៃទៀត។ ឬផ្តល់ការថែទាំសម្រាប់សត្វចិញ្ចឹម។
- ខ។ ដើម្បីទទួលបានសេវាកម្មឬការផ្គត់ផ្គង់ចាំបាច់សម្រាប់ខ្លួនគេនិងសមាជិកគ្រួសារឬសមាជិកគ្រួសារដើម្បីផ្តល់សេវាឬការផ្គត់ផ្គង់ទាំងនោះដល់អ្នកដទៃដូចជាដើម្បីទទួលបានការផ្គត់ផ្គង់ដែលពួកគេត្រូវការដើម្បីធ្វើការពីផ្ទះ។ ដើម្បីទទួលបានគ្រឿងទេសសម្រាប់គ្រួសារមួយឬសម្រាប់ការផ្តល់ទៅឱ្យអ្នកដទៃ។ ឬដើម្បីទទួលបានផលិតផលណាមួយដែលចាំបាច់ដើម្បីថែរក្សាសុវត្ថិភាពអនាម័យនិងប្រតិបត្តិការចាំបាច់នៃគេហដ្ឋាន។
- គ។ ដើម្បីចូលរួមក្នុងសកម្មភាពក្រៅសម្រាប់គោលបំណងនៃការធ្វើលំហាត់ប្រាណរួមទាំងសកម្មភាពក្រៅជាមួយសត្វចិញ្ចឹម) ដែលបានផ្តល់ឱ្យបុគ្គលម្នាក់ៗគោរពយ៉ាងតឹងរឹងនូវតម្រូវការផ្នែកសង្គមដែលបានកំណត់នៅក្នុងបទបញ្ជានេះដូចជាការដើរជិះកង់ឡើងភ្នំឬរត់។

ឃ ។ ចូលរួមក្នុងគោលបំណងរបស់រដ្ឋាភិបាលដែលមានការអនុញ្ញាតស្របច្បាប់ដូចជាការចូលទៅកាន់តុលាការសង្គមនិងសេវាកម្មរដ្ឋបាលឬអនុលោមតាមបទបញ្ជានៃការអនុវត្តច្បាប់តុលាការ។

ង ។ អនុវត្តការងារផ្តល់ផលិតផលនិងសេវាកម្មចាំបាច់នៅអាជីវកម្មសំខាន់ៗមួយនៅប្រតិបត្តិការចាំបាច់សុខភាពឬអាជីវកម្មដែលត្រូវបានកំណត់ថាជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឬអនុវត្តសកម្មភាពដែលអនុញ្ញាតជាពិសេសនៅក្នុងបទបញ្ជានេះ។

១៦ ។ “ផ្សារក្នុងផ្ទះឬមជ្ឈមណ្ឌលទិញត្រូវបានកំណត់ថាជាអគារមួយប្រាំពីរ(៧)ឬច្រើនជាងនេះ“ គ្រឹះស្ថានលក់ឬលក់រាយ” ដែលមានចន្លោះក្នុងផ្ទះនៅជាប់គ្នា។

១៧ ។ “ផ្សារក្រៅនិងមជ្ឈមណ្ឌលទិញត្រូវបានកំណត់ថាជាអគារជាបន្តបន្ទាប់នៅលើគេហទំព័ររួមទាំងនៅក្រោមកម្មសិទ្ធិធម្មតាឬការគ្រប់គ្រងរួមឬអភិវឌ្ឍន៍ដោយមានប្រាំពីរ (៧) ឬច្រើនជាងនេះ“ គ្រឹះស្ថានលក់ឬលក់រាយ” ។

១៨ ។ “អាជីវកម្មលក់រាយមិនចាំបាច់” ត្រូវបានកំណត់ថាជាគ្រឹះស្ថានលក់រាយដែលផ្តល់ទំនិញឬសេវាកម្មដល់សាធារណជនដែលមិនមាននៅក្នុងនិយមន័យនៃអាជីវកម្មសំខាន់ដែលមានចែងក្នុងផ្នែកទី ១៩ នៃបទបញ្ជានេះ។

១៩ ។ “អាជីវកម្មសំខាន់” សំដៅទៅលើគ្រឹះស្ថានដែលមានអាជីវកម្មចំបងក្នុងអាជ្ញាប័ណ្ណអាជីវកម្មដែលចេញដោយក្រុងរបស់ពួកគេគឺមានដូចខាងក្រោម៖

ក ។ ហាងលក់គ្រឿងទេសទីផ្សារកសិករដែលបានបញ្ជាក់កសិដ្ឋាននិងកន្លែងផលិតទំនិញផ្សារទំនើបធនាគារចំណីអាហារ ហាងលក់ទំនិញឃ្នាំងស្តុកទំនិញនិងគ្រឹះស្ថានផ្សេងទៀតដែលចូលរួមក្នុងការលក់រាយអាហារកំប៉ុងអាហារស្ងួតផ្លែឈើស្រស់បន្លែផ្លែឈើការផ្គត់ផ្គង់សត្វចិញ្ចឹមទឹកស្រស់ សាច់ត្រីនិងបសុបក្សីនិងអាជីវកម្មផ្សេងទៀតដែលមុខងារចម្បងនៃអាជីវកម្មគឺលក់ផលិតផលប្រើប្រាស់ក្នុងផ្ទះដែលចាំបាច់ដើម្បីថែរក្សាសុវត្ថិភាពអនាម័យនិងប្រតិបត្តិការចាំបាច់នៃអគារស្នាក់នៅ។នេះរួមបញ្ចូលទាំងហាងដែលលក់គ្រឿងទេសនិងលក់ផលិតផលមិនមែនគ្រឿងទេសផ្សេងទៀតនិងផលិតផលដែលចាំបាច់ដើម្បីថែរក្សាសុវត្ថិភាពអនាម័យនិងប្រតិបត្តិការចាំបាច់នៃលំនៅដ្ឋាន។

ខ ។ អ្នកកែច្នៃចំណីអាហារចំណីសត្វអ្នកវេចខ្ចប់អាហារមន្ទីរពិសោធន៍សាកល្បងចំណីអាហារដែលមិនបើកជាសាធារណៈនិងការដាំដុះចំណីអាហាររួមមានកសិកម្មកសិកម្មនិងនេសាទ។

គ ។ អង្គការនិងអាជីវកម្មដែលផ្តល់ស្បៀងអាហារទីជម្រកនិងសេវាកម្មសង្គមនិងតម្រូវការចាំបាច់ផ្សេងៗទៀតសម្រាប់ជីវិតសម្រាប់បុគ្គលដែលមានបញ្ហាខាងសេដ្ឋកិច្ចឬអ្នកដែលត្រូវការជំនួយផ្សេងទៀត(រួមទាំងការការពារនិងការធ្វើអំពើក្រុមទំនើងអំពើហិង្សាក្នុងគ្រួសារនិងទីភ្នាក់ងារសេវាកម្មគ្មានផ្ទះសំបែង)។

ឃ ។ កាសែតទូរទស្សន៍វិទ្យុទស្សនាវដ្តីផតខាស់និងសកម្មភាពសារព័ត៌មានផ្សេងៗទៀត។

ង ។ ស្ថានីយ៍ប្រេងឥន្ធនៈ ការផ្គត់ផ្គង់ស្វ័យប្រវត្តិកម្មប្រតិបត្តិការជួសជុលរថយន្តចល័តហាងជួសជុលរថយន្ត(រាប់បញ្ចូលទាំងហាងជួសជុលរថយន្តដែលនៅជិតមិនទាក់ទងនឹងហាងលក់រាយឬប្រើស្វ័យប្រវត្តិកម្មហាងជួសជុលកង់និងកន្លែងពាក់ព័ន្ធ។ផ្នែកនេះ(ង)មិនដាក់កម្រិតលើការទិញរថយន្តតាមអិនធរណេតទេប្រសិនបើពួកគេត្រូវបានបញ្ជូនទៅលំនៅដ្ឋានឬអាជីវកម្មសំខាន់ហើយបន្ទប់តាំងបង្ហាញនៅតែបិទទ្វារជាសាធារណៈ។

ច ។ ធនាគារសហជីពឥណទានស្ថាប័នហិរញ្ញវត្ថុនិងក្រុមហ៊ុនធានារ៉ាប់រង។

ឆ។ ហាងលក់គ្រឿង ផ្នែករឹងសួនបណ្តុះកូន, ហាងលក់អាគារ។

ជ។ ជាងទឹកនិងភ្លើងអគ្គីសនីអ្នកត្រួតពិនិត្យសត្វល្អិតអាជីវកម្មកែច្នៃក្បាលអ្នកយាមគតិសេវាកម្មហត្ថកោសល្យអ្នកធ្វើបុណ្យ នៅផ្ទះនិងអ្នកសម្លាប់សត្វសេវាកម្មផ្លាស់ប្តូរអ្នកតំឡើង HVAC ជាងឈើសេវាកម្មបន្ថែមទាំងអស់។ អ្នករៀបចំដីអ្នក ថែសួនអ្នកចាត់ចែងទ្រព្យបុគ្គលិកសន្តិសុខឯកជននិងអ្នកផ្តល់សេវាផ្សេងទៀតដែលផ្តល់សេវាកម្មដើម្បីថែរក្សាសុវត្ថិ ភាពអនាម័យនិងប្រតិបត្តិការចាំបាច់ដល់ទ្រព្យសម្បត្តិនិងអាជីវកម្មសំខាន់ៗផ្សេងទៀត។

ឈ។ អាជីវកម្មផ្តល់សេវាកម្មផ្លើសបុត្រនិងដឹកជញ្ជូនរួមទាំងប្រអប់ប្រែសណីយ៍;

ញ។ ស្ថាប័នអប់រំ (រួមទាំងសាលារដ្ឋមហាវិទ្យាល័យនិងសាកលវិទ្យាល័យ K -១២ និងឯកជន)ក្នុងគោលបំណងជួយសម្រួល ដល់ការរៀនសូត្រពីចម្ងាយការផ្តល់អាហារសម្រាប់ការជ្រើសរើសឬអនុវត្តប្រតិបត្តិការមូលដ្ឋានអប្បបរមាដែលបានផ្តល់ ឱ្យថាតម្រូវការចម្ងាយសង្គមត្រូវបានអនុវត្ត។

ដ។ អ្នកបោកគក់អ្នកសម្អាតស្ងួតនិងអ្នកផ្តល់សេវាបោកគក់

ប។ ភោជនីយដ្ឋាននិងកន្លែងលក់ម្ហូបផ្សេងៗទៀតដែលរៀបចំនិងបម្រើអាហារសម្រាប់ការដឹកជញ្ជូនបើកបរអនុវត្ត។ ការ បរិភោគក្នុងផ្ទះនិងក្រៅមិនត្រូវបានអនុញ្ញាតឡើយ។ ហាងកាហ្វេភោជនីយដ្ឋានប្រតិភូនិងភោជនីយដ្ឋានដែលមានទីតាំងនៅ មន្ទីរពេទ្យមន្ទីរពេទ្យថែទាំសុខភាពរីកនៃផ្តល់សេវាថែទាំសុខភាពដែលមានការអនុញ្ញាតអាចផ្តល់ជូននូវអាហារពេល ល្ងាចដរាបណាវិធានការណ៍វាស់វែងផ្នែកសង្គមត្រូវបានអនុវត្ត។ ភោជនីយដ្ឋាននិងរង្គសាលាដែលបម្រើអាហារអាច លក់ផលិតផលទិផ្សារ(ដូចជាផលិតផលទំនិញគុយទាវសាច់និងស៊ុត)ប្រសិនបើពួកគេផ្តល់ជូននូវផលិតផលបែបនេះ សម្រាប់ជ្រើសរើសឬដឹកជញ្ជូនតែប៉ុណ្ណោះ។ ភោជនីយដ្ឋាននឹងទទួលបានផលិតផលទិផ្សារសម្រាប់អតិថិជន។ ភោជនីយដ្ឋានត្រូវបានហាមឃាត់មិនឱ្យផ្លាស់ប្តូរកន្លែងអង្គុយក្នុងផ្ទះឬក្រៅទៅក្នុងទីផ្សារ។

ខ។ អាជីវកម្មដែលផ្គត់ផ្គង់ផលិតផលការិយាល័យឬកុំព្យូទ័រត្រូវការដោយមនុស្សដែលធ្វើការពីផ្ទះ។

ឈ។ មិនមែនផលិតកម្មការដឹកជញ្ជូនឬការចែកចាយអាជីវកម្មដែលដឹកទំនិញដឹកទំនិញដឹកទំនិញឬដឹកជញ្ជូនទ្រទ្រង់ផ្នែកក សុភារក្នុងការដឹកជញ្ជូនគ្រឿងទេសម្ហូបអាហារទំនិញឬសេវាកម្មដោយផ្ទាល់ទៅកន្លែងស្នាក់នៅអាជីវកម្មសំខាន់ ប្រតិបត្តិការសុខាភិបាលនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ការលើកលែងនេះមិនត្រូវប្រើជាមូលដ្ឋានសម្រាប់ចូលរួមក្នុង ការលក់ដល់សាធារណជនទូទៅពីហាងលក់វាយឡើយ។

ណ។ អាជីវកម្មដែលដឹកទំនិញដឹកទំនិញដឹកទំនិញផ្តល់ការគាំទ្រខាងដឹកនាំសាស្ត្រឬដឹកជញ្ជូនគ្រឿងទេសម្ហូបអាហារ ទំនិញឬសេវាកម្មដោយផ្ទាល់ទៅកន្លែងស្នាក់នៅអាជីវកម្មចាំបាច់ប្រតិបត្តិការសុខាភិបាលនិងហេដ្ឋារចនាសម្ព័ន្ធចាំបា ច់។

ត។ ក្រុមហ៊ុនអាគារសម្រាប់រំលែកស៊ីសេវាកម្មថែកម្រៃលើកជិះនិងអ្នកផ្តល់សេវាដឹកជញ្ជូនឯកជនផ្សេងទៀតដែលផ្តល់សេវា កម្មដឹកជញ្ជូនចាំបាច់សម្រាប់សកម្មភាពនៃការរស់នៅប្រចាំថ្ងៃនិងគោលបំណងផ្សេងទៀតដែលត្រូវបានអនុញ្ញាតនៅ ក្នុងបទបញ្ជានេះ។

ថ។ អាជីវកម្មដែលផ្គត់ផ្គង់ផលិតផលនិងផ្តល់សេវាកម្មចាំបាច់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងប្រតិបត្តិការសុខាភិបាល។

១ ។ ការថែទាំតាមផ្ទះសម្រាប់មនុស្សវ័យចំណាស់មនុស្សពេញវ័យមនុស្សពិការភារកិច្ច។

២ ។ កន្លែងស្នាក់នៅនិងជម្រកសម្រាប់មនុស្សដែលមានភាពគ្មានផ្ទះសំបែងមនុស្សចាស់មនុស្សពិការភារកិច្ចនិងកុមារ។

៣ ។ សេវាកម្មវិជ្ជាជីវៈដូចជាសេវាកម្មច្បាប់ប្រាក់ឈ្នួលឬគណនេយ្យនៅពេលចាំបាច់ជួយក្នុងការអនុលោមតាមសកម្មភាពដែលបានកំណត់ដោយច្បាប់។និងការអនុញ្ញាតឱ្យត្រួតពិនិត្យការស្ថាបនាការផ្ទេរនិងការកត់ត្រាកម្មសិទ្ធិលំនៅដ្ឋានរួមទាំងអចលនទ្រព្យលំនៅដ្ឋាននិងពាណិជ្ជកម្មនិងអ្វីដែលកើតឡើងដោយចៃដន្យបានផ្តល់ឱ្យថាការតែងតាំងនិងការមើលឃើញលំនៅដ្ឋានផ្សេងទៀតត្រូវតែកើតឡើងតែប្រសិនបើការមើលដាក់ស្តង់ដារមិនអាចធ្វើទៅបានដោយការណាត់ជួបជាមួយអ្នកទស្សនាមិនលើសពីពីរនាក់ក្នុងពេលតែមួយដែលរស់នៅក្នុងក្រុមគ្រួសារតែមួយឬឯកតារស់នៅនិងបុគ្គលម្នាក់បង្ហាញអង្គភាព(លើកលែងតែការមកជួបផ្ទាល់មិនត្រូវបានអនុញ្ញាតនៅពេលដែលអ្នកកាន់កាប់កំពុងស្នាក់នៅក្នុងលំនៅដ្ឋាននៅឡើយ) និងអនុវត្តតាមពិធីសារត្រួតត្រាយសង្គម។

៤ ។ អ្នកម៉ៅការយោធាការពារFFRDC(មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលផ្តល់មូលនិធិដោយសហព័ន្ធ)សម្រាប់គោលបំណងនៃបទបញ្ជានេះបុគ្គលិកចាំបាច់អាចចាកចេញពីលំនៅដ្ឋានរបស់ពួកគេដើម្បីផ្តល់សេវាកម្មឬអនុវត្តការងារណាមួយដែលចាំបាច់សម្រាប់សន្តិសុខជាតិរួមទាំងប៉ុន្តែមិនមានកំណត់ចំពោះការការពារការអភិវឌ្ឍន៍និងការផលិតធានាអវកាសសម្រាប់នាយកដ្ឋានការពារជាតិសហគមន៍ស៊ើបការណ៍សម្ងាត់និង NASA និងរដ្ឋាភិបាលសហព័ន្ធផ្សេងទៀតឬការិយាល័យនិងទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក។បុគ្គលិកសំខាន់ៗរួមមាននាយកដ្ឋានស្ត្រីអនុរដ្ឋមន្ត្រីនិងនិយោជិកអ្នកម៉ៅការផ្គត់ផ្គង់ទាំងកម្រិតកិច្ចសន្យាដំបូងនិងកម្រិតអ្នកផ្គត់ផ្គង់ណាមួយនៅថ្នាក់ណាមួយដោយធ្វើការលើកិច្ចសន្យារបស់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកដូចជាកិច្ចសន្យាដែលត្រូវបានវាយតម្លៃក្រោមប្រព័ន្ធការពារអាទិភាពនិងប្រព័ន្ធបែងចែក។(DPAS)និងកិច្ចសន្យាសម្រាប់ការស៊ើបការណ៍សម្ងាត់ជាតិនិងតម្រូវការសន្តិសុខជាតិ។

- ៥ ។ កន្លែងថែទាំកុមារផ្តល់សេវាកម្មដែលអាចឱ្យនិយោជិកបានរួចផុតពីការបញ្ជាទិញនេះដើម្បីធ្វើការដូចដែលបានអនុញ្ញាត។ តាមលទ្ធភាពដែលអាចធ្វើទៅបានកន្លែងថែទាំកុមារត្រូវប្រតិបត្តិតាមលក្ខខណ្ឌចាំបាច់ដូចខាងក្រោម៖
- i. ការមើលថែកុមារត្រូវតែធ្វើឡើងជាក្រុមមានស្ថេរភាព១២ ឬតិចជាងនេះ (“ស្ថេរភាព” មានន័យថាក្មេង ១២ នាក់ (១២ នាក់) ឬតិចជាងនេះស្ថិតនៅក្នុងក្រុមតែមួយក្នុងមួយថ្ងៃ)
 - ii. កុមារមិនត្រូវផ្លាស់ប្តូរពីក្រុមមួយទៅក្រុមមួយឡើយ។
 - iii. ប្រសិនបើមានកុមារច្រើនជាងមួយ (១) ក្រុមត្រូវបានគេយកចិត្តទុកដាក់នៅតាមមណ្ឌលមួយ (១) ក្រុមនីមួយៗនឹងស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកមួយ។ ក្រុមមិនត្រូវលាយបញ្ចូលគ្នាឡើយ។ និង
 - iv. អ្នកផ្តល់សេវាថែទាំកុមារត្រូវនៅតែជាមួយកុមារមួយក្រុម។

៦ ។ សណ្ឋាគារម៉ូតូលជូលរួមគ្នានិងកន្លែងស្រដៀងគ្នា។

៧ ។ អាជីវកម្មដែលផ្តល់សេវាកម្មថែទាំមរណភាពមានកំណត់ចំពោះការដកយកចេញការថែទាំនិងការរៀបចំនិងការបញ្ចុះសពមនុស្សឬសត្វដែលបានស្លាប់។

ម ។ សំណង់ដែលរួមមានប្រតិបត្តិការត្រួតពិនិត្យនិងថែរក្សាទីតាំងសំណង់និងគម្រោងសាងសង់សម្រាប់សាងសង់អគារ ពាណិជ្ជកម្មការិយាល័យនិងអគារស្ថាប័នសំណង់លំនៅដ្ឋាននិងលំនៅដ្ឋាន។

យ ។ សេវាកម្មត្រូវបានអនុញ្ញាតប្រសិនបើ (១) គោលបំណងនៃការគូរគំនូរគឺដើម្បីលក់ឬជួលកន្លែងស្នាក់នៅថ្មី (២) គំនូរ គឺចាំបាច់ដើម្បីរក្សាសុវត្ថិភាពឬទំលាប់នៃទីលំនៅឬអាជីវកម្ម (៣) ការគូរគំនូរគឺដោយសារតែការសាងសង់ថ្មីឬ (៤) ការ គូរគំនូរក្នុងគោលបំណងគ្របដណ្តប់ផ្ទាំងក្រដាសលើអាគារដែល។

រ ។ អ្នកផលិតនិងលក់រាយក្រណាត់ឬក្រណាត់ដែលត្រូវបានផលិតជាឧបករណ៍ការពារផ្ទាល់ខ្លួនដូចជាគម្របមុខ។អាជីវ កម្មទាំងនេះអាចផ្តល់នូវផលិតផលរបស់ពួកគេដល់អ្នកទិញដោយការដឹកជញ្ជូនឬការជ្រើសរើសប៉ុន្តែមិនបានបើកចំហ សម្រាប់សាធារណៈជនឡើយ។

២០។ តម្រូវការផ្នែកទំនាក់ទំនងសង្គម” មានន័យថា (១) រក្សាចម្ងាយសង្គមយ៉ាងតិច ៦ ហ្វីតពីបុគ្គលដទៃទៀត (២) លាងដៃញឹកញាប់ ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ២០ វិនាទីឱ្យបានញឹកញាប់ឬប្រើអនាម័យដៃដែលមានយ៉ាងហោចណាស់ ៦០ ភាគរយ - ជាតិអាស់កុល(៣) គ្របដណ្តប់ការក្អកក្អាយក្នុង (ចូលដៃអាវកែងដៃឬជាលិកាមិនមែនដៃ) (៤) សម្អាតផ្ទៃដែលប៉ះខ្ពស់ជាប្រចាំ (៥) មិនចាប់ដៃ។ (៦) ជៀសវាងរាល់ទំនាក់ទំនងសង្គមក្រៅគ្រួសារពេលឈឺគ្រុនឬក្នុង(៧)ពាក់អាវគ្របមុខពេលកំពុងទំនាក់ទំនង ជិតស្និទ្ធជាមួយអ្នកដទៃដោយមិនរាប់បញ្ចូលទំនាក់ទំនងជាមួយសមាជិកគ្រួសារតែមួយ។ “ ការស្និទ្ធស្នាល” មានន័យថាស្ថិតនៅ ចម្ងាយ ៦ ហ្វីតនៃមនុស្សម្នាក់ទៀតក្នុងរយៈពេល ១០ នាទីឬច្រើនជាងនេះ។

២១។ “ លក់រាយម្ហូបអាហារ” មានន័យថាអាជីវកម្មសំខាន់ដែលត្រូវបានបញ្ជាក់នៅក្នុងផ្នែកទី ១៩ (ក) និង ១៩ (ប) នៃបទបញ្ជានេះ។

២២។ “ ការបិទបាំងមុខ” ឬ “ ការបិទបាំងមុខ” មានន័យថាគម្របក្រណាត់ដែលគ្របលើចុងច្រមុះនិងមាត់ច្រមុះនិងមាត់។ គម្របមុខដែល តម្រូវដោយបទបញ្ជានេះមិនមែនជារបាំងសម្រាប់វះកាត់ឬឧបករណ៍ដកដង្ហើមN-៩៥ទេ។យោងតាមគោលការណ៍ណែនាំរបស់ CDC របាំងការពារនិងឧបករណ៍ដកដង្ហើម N-៩៥ គឺជាគ្រឿងផ្គត់ផ្គង់ចាំបាច់ដែលត្រូវបន្តប្រើប្រាស់ទុកសម្រាប់បុគ្គលិកថែទាំសុខភាព និងអ្នកឆ្លើយតបខាងវេជ្ជសាស្ត្រដទៃទៀត។

ការបិទបាំងមុខមិនគួរប្រើជំនួសវិធានការដែលផ្អែកលើភស្តុតាងដើម្បីការពារការរាលដាលកូវីដ-១៩។ការបិទបាំងមុខគួរតែត្រូវ បានប្រើបន្ថែមលើវិធានការដែលផ្អែកលើភស្តុតាង(ឧទាហរណ៍ការឃ្លាតឆ្ងាយពីសង្គមការអនុវត្តន៍ការលាងដៃញឹកញាប់ជៀសវាង ការប៉ះកែវច្រមុះនិងមាត់របស់យើងដោយដៃមិនលាងជៀសពីការនៅក្បែរមនុស្សឈឺ) ។

លក្ខខណ្ឌបន្ថែម

២៣។ បទបញ្ជានេះមិនហាមឃាត់មនុស្សពីការចាកចេញពីកន្លែងស្នាក់នៅរបស់ពួកគេដើម្បីបំពេញការងារចាំបាច់ឬផ្តល់សេវាកម្ម ណាមួយឬទទួលសេវាកម្មពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងប្រតិបត្តិការសុខាភិបាលដូចខាងក្រោម:

ក ។ ប្រតិបត្តិការថែទាំសុខភាពរួមទាំង, ប៉ុន្តែមិនបានកំណត់ចំពោះ: មន្ទីរពេទ្យ។គ្លីនិក។មន្ទីរពិសោធន៍។ពេទ្យពេញ។ឱស ថស្តាន។អ្នកព្យាបាលរាងកាយនិងគ្រូពេទ្យឯកទេសខាងសម្តី។ក្រុមហ៊ុនឱសថនិងជីវបច្ចេកវិទ្យាកន្លែងផ្តល់សេវា ថែទាំសុខភាពដែលមានការអនុញ្ញាតផ្សេងទៀតអ្នកផ្គត់ផ្គង់សុខភាពការថែទាំសុខភាពតាមផ្ទះអ្នកផ្តល់សេវាអ្នកផ្តល់ សេវាសុខភាពផ្លូវចិត្តឬអាកប្បកិរិយា។ អ្នកផ្តល់សេវាព្យាបាលគ្រឿងស្រវឹងនិងគ្រឿងញៀន មន្ទីរឃុំឃាំង cannabis វេជ្ជសាស្ត្រជាមួយនិងអាជ្ញាប័ណ្ណរដ្ឋនិងមូលដ្ឋានដែលត្រូវការទាំងអស់។ការស្រាវជ្រាវវេជ្ជសាស្ត្រឬវិទ្យាសាស្ត្រក្រុម

ហ៊ុនឬសេវាកម្មថែទាំសុខភាពដែលពាក់ព័ន្ធនិងឬចាស់ៗក្រុមហ៊ុនផលិតអ្នកចែកចាយនិងសេវាកម្មឧបករណ៍វេជ្ជសាស្ត្ររោគវិនិច្ឆ័យនិងឧបករណ៍(រួមទាំងឧបករណ៍ការពារផ្ទាល់ខ្លួន)។ ការថែទាំបសុពេទ្យ និងការថែទាំសុខភាពទាំងអស់ដែលបានផ្តល់ទៅឱ្យសត្វ។បទបញ្ជានេះមិនអនុវត្តចំពោះអាជីវកម្មដែលផ្តល់ការផ្គត់ផ្គង់ការផ្គត់ផ្គង់ឬសេវាកម្មដែលចាត់ទុកថាជាផ្នែកសំខាន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ដល់ប្រតិបត្តិការសុខាភិបាល។ការលើកលែងនេះត្រូវបានបកស្រាយយ៉ាងទូលំទូលាយដើម្បីជៀសវាងផលប៉ះពាល់ណាមួយចំពោះការផ្តល់សេវាថែទាំសុខភាពដែលបានកំណត់យ៉ាងទូលំទូលាយ។ប្រតិបត្តិការថែទាំសុខភាពមិនរាប់បញ្ចូលកាយសម្បទានិងកាយសម្បទាហាត់ប្រាណនិងកន្លែងហាត់ប្រាណឬកន្លែងហ្វឹកហាត់ស្រដៀងគ្នាទេ។

ខ ។ ហេដ្ឋារចនាសម្ព័ន្ធថាប្រចាំប្រមាណប៉ុន្តែមិនមានកំណត់ចំពោះ៖សុខភាពសាធារណៈសំណង់ការងារសាធារណៈ។ ប្រតិបត្តិការអាសយដ្ឋាន; ប្រតិបត្តិការកំពង់ផែ។ ទឹក។ លូ ។ឧស្ម័ន។អគ្គិសនី។ ការចម្រាញ់និងទាញយកប្រេង។ ផ្លូវនិងមហាវិថី។មធ្យោបាយធ្វើដំណើរសាធារណៈ។ការប្រមូលនិងការយកចេញនូវសំណល់រឹង។សេវាសង្គ្រោះបន្ទាន់។ការគ្រប់គ្រងទឹកជំនន់និងការការពារទីជម្រាលប្រព័ន្ធអ៊ីនធឺណិតនិងទូរគមនាគមន៍(រួមទាំងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសកលជាតិថ្នាក់មូលដ្ឋានសម្រាប់មូលដ្ឋានកុំព្យូទ័រសេវាកម្មហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មការទំនាក់ទំនងនិងសេវាកម្មគេហទំព័រ)។និងក្រុមហ៊ុនផលិតកម្មនិងការចែកចាយយល់ថាជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធដែលបានផ្តល់ឱ្យពួកគេអនុវត្តសេវាកម្មទាំងនោះឬដែលដំណើរការដោយអនុលោមតាមពិធីសារនិរន្តរភាពសង្គម។

២៤។មនុស្សនិងអាជីវកម្មដែលស្ថិតនៅក្រោមបទបញ្ជានេះដែលត្រូវបានតម្រូវឱ្យបញ្ឈប់ប្រតិបត្តិការដោយផ្ទាល់ប៉ុន្តែអាចបន្តធ្វើការពីផ្ទះអាចធ្វើដំណើរទៅកាន់អាជីវកម្មទាំងនោះក្នុងគោលបំណងនៃប្រតិបត្តិការអប្បបរមាដែលមានន័យថា

ក ។ សកម្មភាពចាំបាច់អប្បបរមាដើម្បីថែរក្សានិងការពារតម្លៃនៃសន្និធិនិងគ្រឿងបរិក្ខារអាជីវកម្ម។ធានាបាននូវសន្តិសុខសុវត្ថិភាពនិងអនាម័យ។ ដំណើរការបើកប្រាក់ឈ្នួលនិងអត្ថប្រយោជន៍បុគ្គលិក។

ខ ។ សកម្មភាពចាំបាច់អប្បបរមាដើម្បីជួយសម្រួលដល់ម្ចាស់និយោជិកនិងអ្នកម៉ៅការអ្នកជំនួញដែលអាចបន្តធ្វើការនៅឆ្ងាយពីកន្លែងស្នាក់នៅរបស់ខ្លួននិងដើម្បីធានាថាអាជីវកម្មអាចផ្តល់សេវាកម្មរបស់ខ្លួនពីចម្ងាយ។

២៥។ តាមលំដាប់លំដោយនេះមិនមានកំរិតណាឡើយ (ក) អ្នកឆ្លើយតបដំបូងចូលទៅកាន់គេហទំព័រដែលមានឈ្មោះក្នុងដីកានេះ ក្នុងពេលមានអាសន្នឬ (ខ) មន្ត្រីមូលដ្ឋានរដ្ឋឬសហព័ន្ធអ្នកស៊ើបអង្កេតឬបុគ្គលិកពេទ្យឬបុគ្គលិកអនុវត្តច្បាប់ពី អនុវត្តភារកិច្ចស្របច្បាប់របស់ពួកគេនៅទីតាំងដែលមានឈ្មោះក្នុងលំដាប់នេះ។

២៦។ ទីភ្នាក់ងាររដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងអនុវត្តតាមបទបញ្ជានេះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានដោយមានករណីលើកលែងដែលចាំបាច់ដើម្បីបន្តទ្រទ្រង់ប្រតិបត្តិការសំខាន់ៗរបស់រដ្ឋាភិបាល។

២៧។ តាមលំដាប់លំដោយនេះមិនហាមឃាត់ការនេសាទពីប្រាំងសមុទ្រដោយអនុលោមទៅតាមCal.const.មាត្រា.ប័, § ២៥, ហើយក៏មិនហាមឃាត់បុគ្គលម្នាក់ៗមិនឱ្យដើរតាមខ្សាច់ចូលទៅក្នុងមហាសមុទ្រដើម្បីបើកទុកកាយ៉ាក់និងអ្វីៗផ្សេងទៀតឡើយ។

២៨។ តាមលំដាប់នេះមិនហាមឃាត់បុគ្គលណាម្នាក់ឱ្យប្រើប្រាស់ផ្លូវដើរទាំងត្រួសត្រាយផ្លូវដែលមិនទាន់បានសាងសង់ដែលមានទីតាំងស្ថិតនៅក្នុងសួនសាធារណៈក្នុងគោលបំណងចូលរួមសកម្មភាពសំខាន់ៗនៅខាងក្រៅឡើយបើទោះជាតម្រូវការចម្ងាយសង្គមត្រូវបានអនុវត្តយ៉ាងតឹងរឹងក៏ដោយ។

២៩។ បទបញ្ជានេះមិនលើកលែងឬផ្អាកឬកែប្រែបទបញ្ញត្តិទាំងឡាយណាដែលប្រកាសដោយរដ្ឋក្នុងនោះរួមមានបទបញ្ជាដែលស្ថិតនៅ ក្រោមអំណាចរបស់នាយកដ្ឋានត្រួតពិនិត្យភេសជ្ជៈមានជាតិអាស់កុល។ ហើយក៏មិនផ្អាកឬជំនួសការហាមឃាត់ដែលមានស្រាប់ ក្នុងការដឹកស្រានៅទីសាធារណៈនិងបទបញ្ញត្តិស្រដៀងគ្នាដែលទាក់ទងនឹងការប្រើប្រាស់សាធារណៈនិងការកាន់កាប់គ្រឿងស្រវី ង។ ភេសជ្ជៈមានជាតិអាស់កុលលក់ក្រោមបទបញ្ជានេះត្រូវតែលក់ក្នុងកុងតឺន័រដែលត្រូវបានផ្សារភ្ជាប់យ៉ាងពេញលេញតាមរបៀប ដែលត្រូវបានចនាឡើងដើម្បីការពារការប្រើប្រាស់ដោយមិនចាំបាច់ដកគំរបឬម្នាក់ចេញ។

៣០។ អាជីវកម្មសំខាន់ៗត្រូវធ្វើប្រតិបត្តិការដោយអនុលោមតាមរាល់លិខិតអនុញ្ញាតឬលិខិតអនុញ្ញាតក្នុងស្រុកបច្ចុប្បន្នរួមទាំងអាជ្ញាប័ណ្ណ អាជីវកម្មលិខិតអនុញ្ញាតសុខភាពនិងអ្វីៗដូចៗ។

៣១។ សាលាក្រុងត្រូវផ្តល់ច្បាប់ចម្លងនៃបទបញ្ជានេះឱ្យបានឆាប់រហ័សដោយ៖ (ក) បិទផ្សាយវានៅលើគេហទំព័ររបស់នាយកដ្ឋានសុខា ភិបាលនិងសេវាអនុស្សរបស់ទីក្រុងឡុងប៊ិច (<http://www.longbeach.gov/health/>) (ខ) បិទផ្សាយវានៅមជ្ឈមណ្ឌល ពលរដ្ឋដែលមានទីតាំងស្ថិតនៅផ្ទះលេខ 411 W. Ocean Blvd., Long Beach, CA 90802 (គ) ផ្តល់ជូនដល់សមាជិក ណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង (ឃ) ចេញសេចក្តីប្រកាសព័ត៌មានដើម្បីផ្សព្វផ្សាយបទបញ្ជាជាសាធារណៈ។ នៅទូទាំងទីក្រុងនិង (ង) តាមរយៈការបម្រើតាមរយៈអ៊ីម៉ែលនៅតាមកន្លែងធំៗ ដែលត្រូវបានស្គាល់ដោយមន្ត្រីសុខាភិបាលដែល ទំនងជាត្រូវអនុវត្តតាមបទបញ្ជានេះ(ប៉ុន្តែសេវាកម្មតាមរយៈអ៊ីម៉ែលមិនត្រូវបានទាមទារសម្រាប់ការអនុលោមទេ)។ ម្ចាស់អ្នកគ្រប់គ្រង ឬប្រតិបត្តិករនៃទីតាំងណាមួយដែលទំនងជារងផលប៉ះពាល់ពីបទបញ្ជានេះត្រូវបានលើកទឹកចិត្តឱ្យប្រកាសច្បាប់ចម្លងនៃដីកា បញ្ជានេះនិងផ្តល់ជូនច្បាប់ចម្លងដល់សមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំច្បាប់ចម្លង។

ក ។ ម្ចាស់អ្នកគ្រប់គ្រងប្រតិបត្តិករនៃទីតាំងណាមួយដែលទំនងជារងផលប៉ះពាល់ពីបទបញ្ជានេះត្រូវបានលើកទឹកចិត្តឱ្យ ប្រកាសច្បាប់ចម្លងនៃដីកាបញ្ជាទិញនេះនិងផ្តល់ជូនច្បាប់ចម្លងដល់សមាជិកណាមួយនៃសាធារណៈជនដែលស្នើសុំ ច្បាប់ចម្លង។

ខ ។ ដោយសារតែការណែនាំអាចផ្លាស់ប្តូរម្ចាស់អ្នកគ្រប់គ្រងឬប្រតិបត្តិករនៃទីតាំងណាមួយដែលស្ថិតក្រោមបទបញ្ជានេះ ត្រូវបានបញ្ជាឱ្យពិគ្រោះជាមួយគេហទំព័ររបស់នាយកដ្ឋានសុខភាពនិងសេវាកម្មអនុស្សនៃឡុងប៊ិច (<http://www.longbeach.gov/health/>) រាល់ថ្ងៃដើម្បីកំណត់រាល់ការកែប្រែនៃបទបញ្ជាហើយតម្រូវឱ្យអនុវត្ត តាមការធ្វើបច្ចុប្បន្នភាពណាមួយរហូតដល់ការបញ្ជាទិញត្រូវបានបញ្ចប់។

៣២។ ប្រសិនបើផ្នែកណាមួយផ្នែករងប្រយោគប្រយោគឃ្លាឬពាក្យនៃបទបញ្ជានេះឬការអនុវត្តណាមួយចំពោះបុគ្គលរចនាសម្ព័ន្ធការ ប្រមូលផ្តុំឬកាលៈទេសៈត្រូវបានចាត់ទុកថាមិនមានសុពលភាពឬមិនស្របនឹងរដ្ឋធម្មនុញ្ញដោយសេចក្តីសម្រេចរបស់តុលាការនៃ យុត្តាធិការមានសមត្ថកិច្ច។ បន្ទាប់មកការសម្រេចចិត្តបែបនេះនឹងមិនប៉ះពាល់ដល់សុពលភាពនៃចំណែកដែលនៅសល់ឬការអនុ វត្តតាមដីកានេះទេ។

៣៣។ បទបញ្ជានេះក៏ត្រូវបានចេញផងដែរនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ នៃបទបញ្ជារបស់មន្ត្រីសុខភាពសាធារណៈរដ្ឋ (“ បទ បញ្ជារបស់អភិបាល”) ដែលកំណត់ការរឹតបន្តឹងជាមូលដ្ឋានទូទាំងរដ្ឋលើសកម្មភាពអាជីវកម្មមិនមែនជាលំនៅដ្ឋានមាន ប្រសិទ្ធភាពរហូតដល់មានការជូនដំណឹងបន្ថែមក៏ដូចជាបទបញ្ជាប្រតិបត្តិរបស់អភិបាលខេត្តកាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ។ N-33-20 ដីកានាំប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ាឱ្យធ្វើតាមបទបញ្ជារបស់អភិបាល។ បទបញ្ជារបស់អភិបាលគឺបន្ថែម ទៅនឹងសុវត្ថិភាពមុននៅផ្ទះ។ បទបញ្ជានេះប្រកាន់ខ្ជាប់នូវការរឹតបន្តឹងជាក់លាក់មួយចំនួនទាក់ទងនឹងអង្គហេតុនិងកាលៈទេសៈ

ជាក់លាក់នៅក្នុងទីក្រុងនេះដែលចាំបាច់ដើម្បីគ្រប់គ្រងភាពអាសន្ននៃសុខភាពសាធារណៈនៅពេលវាកំពុងវិវត្តនៅក្នុងតំបន់ទីក្រុងនិង Los Angeles ។ បើគ្មានការរឹតត្បិតសមស្របដែលជួយកាត់បន្ថយចំនួននៃអន្តរកម្មបន្ថែមរវាងមនុស្សភស្តុវិទ្យាសាស្ត្របង្ហាញថាវិបត្តិសុខភាពសាធារណៈនៅក្នុងទីក្រុងនឹងកាន់តែអាក្រក់ទៅ ៗ ដែលវាអាចយកឈ្នះលើធនធានថែទាំសុខភាពដែលមាននៅក្នុងទីក្រុងនិងបង្កើនអត្រាមរណភាព។ បទបញ្ជានេះចែងអំពីការរឹតត្បិតបន្ថែមលើការធ្វើដំណើរដែលមិនទាក់ទងនឹងការងារដែលមិនមាននៅក្នុងបទបញ្ជារបស់អភិបាលខេត្តរួមទាំងការកំណត់ការធ្វើដំណើរបែបនេះទៅនឹងការអនុវត្តសកម្មភាពចាំបាច់។ ជាក់ចេញនូវតម្រូវការចំងាយផ្នែកសង្គមសំរាប់បុគ្គលគ្រប់រូបនៅក្នុងទីក្រុងនៅពេលចូលរួមសកម្មភាពនៅខាងក្រៅកន្លែងស្នាក់នៅរបស់ពួកគេ។ និងបន្ថែមយន្តការមួយដើម្បីធានាថាអាជីវកម្មចាំបាច់ត្រូវគោរពតាមតម្រូវការចម្ងាយសង្គម។

៣៤។ នៅពេលដែលមានទំនាស់រវាងបទបញ្ជានេះនិងបទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋណាមួយទាក់ទងនឹងច្បាប់ កូរីដ-១៩ ការរាតត្បាតរាតត្បាតដែលជាការផ្តល់ការរឹតត្បិតបំផុត។ អនុលោមតាមក្រមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក ១៣១០៨០ និងមគ្គុទ្ទេសក៍អនុវត្តមន្ត្រីសុខភាពសម្រាប់ការត្រួតពិនិត្យជំងឺឆ្លងក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លើកលែងតែមន្ត្រីសុខភាពរដ្ឋអាចចេញបទបញ្ជាដឹកនាំដោយបទបញ្ជានេះដោយផ្អែកលើការរកឃើញថាបទបញ្ជាត្រូវបានបង្កការគំរាមកំហែងដល់សុខភាពសាធារណៈវិធានការរឹតត្បិតណាមួយនៅក្នុងបទបញ្ជានេះនៅតែបន្តអនុវត្តនិងគ្រប់គ្រងនៅក្នុងទីក្រុងនេះ។

៣៥។ ដីកាសម្រេចនេះត្រូវបានចេញដោយអនុលោមតាមនិងបញ្ចូលដោយយោងសេចក្តីប្រកាសថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ ស្តីពីស្ថានភាពអាសន្នដែលចេញដោយ Governor Gavin Newsom និងការប្រកាសនៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ អំពីភាពអាសន្នក្នុងតំបន់ដោយប្រធានក្រុងនិងសេចក្តីប្រកាសស្តីពីភាពអាសន្នក្នុងមូលដ្ឋានដោយមន្ត្រីសុខភាពដែលបានផ្តល់សច្ចាប័នដោយក្រុមប្រឹក្សាក្រុងកាលពីថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ រៀងៗខ្លួននិងការណែនាំដែលចេញដោយក្រសួងកាលីហ្វ័រញ៉ានៃ សុខភាពសាធារណៈ ដូចគ្នានៃពួកគេបាននិងអាចត្រូវបានបំពេញបន្ថែម។

៣៦។ នាយកដ្ឋានទឹកដោយពិគ្រោះយោបល់ជាមួយមេធាវីក្រុងត្រូវបានអនុញ្ញាតឱ្យបិទសេវាកម្មទឹកដល់អាជីវកម្មដែលមិនមែនជាអាជីវកម្មដែលកំពុងប្រតិបត្តិការដោយរំលោភលើបទបញ្ជាដូចដែលសមរម្យ។

៣៧។ អង្គភាពទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ជានេះដែលមិនតម្រូវឱ្យបិទអាចនឹងបើកសម្រាប់អាជីវកម្មនិងបំពេញមុខងារនិងប្រតិបត្តិការចាំបាច់ក្នុងកំឡុងពេលនៃបទបញ្ជានេះក្រោមលក្ខខណ្ឌដែលត្រូវគោរពតាមបទបញ្ជានេះដែលជាបទបញ្ជាសុខភាពសាធារណៈរបស់រដ្ឋដែលទាក់ទងនឹងកូរីដ-១៩ ការរាតត្បាតសកល។ អង្គភាពដែលបានអនុញ្ញាតឱ្យនៅតែបើកចំហសម្រាប់អាជីវកម្មដែលមិនគោរពតាមបទបញ្ជានេះអាចជាកម្មវត្ថុនៃការបិទជាចាំបាច់សម្រាប់រយៈពេលនៃការបញ្ជាទិញនេះ។ រួមទាំងការធ្វើវិសោធនកម្មប្រកាសពន្យារពេលណាមួយ។ ផ្នែកនេះមិនត្រូវអនុវត្តចំពោះអាសយដ្ឋានឡើងបិទអាជីវកម្មណាមួយដែលត្រូវបានកំណត់ថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សហព័ន្ធនៅទីនោះទេ។

៣៨។ ការខកខានមិនបានអនុវត្តតាមបទបញ្ជាត្រូវបានបញ្ជាក់ណាមួយនៃបទបញ្ជានេះគឺជាការគំរាមកំហែងដែលអាចកើតមាននិងការគំរាមកំហែងដល់សុខភាពសាធារណៈដែលបង្កជាការរំខានជាសាធារណៈហើយត្រូវទទួលការផ្ដន្ទាទោសដាក់ពន្ធនាគារពិន័យប្រឡងពីរ។ ដើម្បីការពារសុខភាពសាធារណៈមន្ត្រីសុខាភិបាលក្រុងឡើងបិទអាចចាត់វិធានការបន្ថែមសម្រាប់ការមិនគោរពតាមបទបញ្ជានេះ។ ការរំលោភបទបញ្ជានេះគឺជាបទមជ្ឈិមដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារការផាកពិន័យប្រឡងនៅក្រោមក្រមសុខភាពនិងសុវត្ថិភាពរដ្ឋកាលីហ្វ័រញ៉ាផ្នែក ១២០២៧៥ ។ល។បន្ត និងជំពូក ១.៣ នៃក្រមក្រុងឡើងបិទ។

អនុលោមតាមធម្មនុញ្ញទីក្រុងឡើងបិទវគ្គ ១០៩ វគ្គ ៨៦៣៤ និង ៤១៦០១ នៃក្រមរដ្ឋកាលីហ្វ័រញ៉ា ផ្នែកទី ១០១០៤០ និង ១២០១៧៥ នៃក្រមសុខភាពនិងសុវត្ថិភាពរដ្ឋ លីហ្វ័រញ៉ា និងជំពូក ៨.០៨ និង ៨.២៦ នៃក្រមក្រុងឡើងបិទបទបញ្ជានិងសេចក្តី


ថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០

ទំព័រ ១៦

ណែនាំទាំងនេះដែលចេញដោយមន្ត្រីសុខាភិបាលនឹងត្រូវអនុវត្តដោយស្នងការនគរបាលក្រុងឡងប៊ិចដើម្បីធានាបាននូវការអនុវត្ត និងការអនុវត្តន៍បទបញ្ជានេះនិងសេចក្តីណែនាំដែលមានចែងនៅទីនេះ។

លើសពីនេះទៀតនិងបន្ថែមទៅនឹងទោសទណ្ឌព្រហ្មទណ្ឌដែលមានចែងនៅទីនេះបទបញ្ជានិងសេចក្តីណែនាំទាំងនេះដែលចេញ ដោយមន្ត្រីសុខាភិបាលនឹងត្រូវអនុវត្តបានដោយអ្នកគ្រប់គ្រងក្រុងនៃឡងប៊ិច។ សម្រាប់រយៈពេលនៃការប្រកាសអាសន្នសុខភាពអ្នក គ្រប់គ្រងក្រុងត្រូវបានអនុញ្ញាតឱ្យចាត់តាំងនិងផ្តល់សិទ្ធិអំណាចដល់និយោជិកដែលសមស្របនៃទីក្រុងក្នុងការចេញលិខិតបញ្ជាក់រដ្ឋ បាលនិងពិន័យជាប្រាក់ស៊ីវិលនិងពិន័យដល់បុគ្គលទាំងនោះ។ អាជីវកម្មនិងអ្នកដទៃទៀតដែលរំលោភលើបទបញ្ជានិងសេចក្តី ណែនាំដែលមាននៅទីនេះស្របតាមបទប្បញ្ញត្តិនៃជំពូក ៩.៦ នៃក្រមក្រុងឡងប៊ិច។

វាត្រូវបានគេបញ្ជាក់ដូច្នេះ៖



Anissa Davis, MD, DrPH,
មន្ត្រីសុខាភិបាលក្រុងឡងប៊ិច
កាលបរិច្ឆេទ៖ ថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០

ឧបសម័នកៈការការពារសងម

ឈ្មោះអាជីវកម្ម:

អាសយដ្ឋានអាជីវកម្ម:

រូបភាពការប្រែប្រួលប្រហាក់ប្រហែលនៃទំហំទំនេរលើកចំហសម្រាប់សាធារណៈជន៖

ប្រភេទអាជីវកម្ម: លក់រាយ មិនលក់រាយ

ជំនួញ ត្រូវអនុវត្តរាល់មធ្យោបាយដែលអាចយកមកប្រើប្រាស់បានហើយត្រូវបានគេរៀបចំដើម្បីពន្យល់ថាតើហេតុអ្វីបាន ជាផលិតផលណាដែលមិនត្រូវបានអនុវត្តគឺមិនមានប្រសិទ្ធភាពចំពោះអាជីវកម្មនេះ។

ការចុះឈ្មោះ

- ផ្តល់សញ្ញានៅច្រកចូលសាធារណៈនៃកន្លែងនីមួយៗដើម្បីជូនដំណឹងដល់និយោជិកនិងអតិថិជនទាំងអស់ថាពួកគេគួរតែ៖ (i) ចៀស វាងចូលទៅក្នុងរោងចក្រប្រសិនបើពួកគេក្អកក្អង។ (ii) រក្សាចម្ងាយអប្បបរមាប្រាំមួយហ្វីតពីមួយទៅមួយ; (iii) កណ្តាល់និងក្អកទៅក្នុង ក្រណាត់ឬជាលិការឬបើមិនមានចូលទៅក្នុងកែងដៃមួយ។ និង (iv) កុំចាប់ដៃឬចូលរួមទាក់ទងនឹងរូបវន្តដែលមិនចាំបាច់។
- ដាក់ស្លាកប្រកាសចតចម្លងពិធីសារទំនាក់ទំនងសង្គមនៅតាមច្រកចូលសាធារណៈនីមួយៗទៅកាន់ទីតាំង។

មធ្យោបាយដើម្បីការពារសុខភាពនិយោជិក (សូមពិនិត្យចំណុចទាំងអស់ដែលត្រូវអនុវត្ត)

- និយោជិកទាំងអស់ត្រូវបានគេប្រាប់មិនឱ្យមកធ្វើការប្រសិនបើឈឺ។
- ការត្រួតពិនិត្យរោគសញ្ញាត្រូវបានធ្វើឡើងមុនពេលដែលនិយោជិកអាចចូលកន្លែងធ្វើការ។ តុទាំងអស់ឬ
- ស្ថានីយ៍ការងារនីមួយៗត្រូវបានបំបែកដោយចម្ងាយយ៉ាងតិចប្រាំមួយ (៦) ហ្វីត។
- ទំហំរូបវន្តរវាងនិយោជិកនិងអតិថិជនបានកើនឡើង (ឧ។ ការបើកបរកាត់ភាគថាសកញ្ចក់ទន់ នៅចំណុចទីតាំងលក់)
- នៅកន្លែងដែលអាចធ្វើទៅបាននិយោជិកដែលអាចបំពេញភារកិច្ចការងាររបស់ពួកគេពីផ្ទះត្រូវបានគេណែនាំឱ្យធ្វើ។
- ការប្រជុំដែលអាចបត់បែនបាន (ឧទាហរណ៍ការធ្វើសន្និសីទទូរគមនាគមន៍ឬការធ្វើសន្និសីទវីដេអូ) ។
- ជម្រើសធ្វើដំណើរដែលអាចបត់បែនបាន (ឧទាហរណ៍ពន្យារពេលការប្រជុំឬព្រឹត្តិការណ៍ដែលមិនចាំបាច់)។ អាចបត់បែនបាន
- ម៉ោងធ្វើការអាចបត់បែនបាន (ឧទាហរណ៍ការប្តូរវេនគ្នា) ។
- ផ្តល់សេវាកម្មពីចម្ងាយ (ឧទាហរណ៍ទូរស័ព្ទវីដេអូឬគេហទំព័រ) ។
- បន្ទប់សំរាកបន្ទប់ទឹកនិងកន្លែងធម្មតាផ្សេងទៀតកំពុងត្រូវបានគេសម្លាប់ចោលជាញឹកញាប់ហើយស្តុកទុកនូវសំភារៈអនាម័យចាំបាច់ តាមកាលវិភាគដូចខាងក្រោម៖
 - បន្ទប់សម្រាក៖
 - បន្ទប់ទឹក៖
 - ផ្សេងទៀត៖
- ការមាបមតមានប្រសិទ្ធភាពប្រឆាំងនឹង កូវីដ-១៩ និងការផ្គត់ផ្គង់ដែលអាចរកបានសម្រាប់និយោជិកទាំងអស់នៅទីតាំងដូចខាងក្រោម៖
- អនាម័យដៃមានប្រសិទ្ធភាពប្រឆាំងនឹង កូវីដ-១៩មានសំរាប់បុគ្គលិកទាំងអស់ដែលមានទីតាំងដូចខាងក្រោម៖

ឧបសម័ន្តៈការការពារសងម

- សាប៊ូនិងទឹកអាចរកបានសម្រាប់បុគ្គលិកទាំងអស់ដែលមានទីតាំងដូចខាងក្រោម៖
- និយោជិកត្រូវបានទាមទារនិងអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់លាងដៃរបស់ពួកគេយ៉ាងហោចណាស់រៀងរាល់ ៣០ នាទី ឬចាំបាច់ប្រសិនបើមានស្រោមដៃ។ កន្លែងដែលការលាងដៃមិនអាចធ្វើទៅបានទេអនាម័យដៃជាមួយទឹកដែលមានជាតិអាត់កុលយ៉ាង ហោចណាស់ ៦០ ភាគរយ ត្រូវបានផ្តល់ទៅឱ្យបុគ្គលិកជំនួស។
- ច្បាប់ចម្លងនៃពិធីសារនេះត្រូវបានចែកចាយដល់និយោជិកទាំងអស់។
- តម្រូវអោយនិយោជិកនិងកម្មករជាប់កិច្ចសន្យាដែលមានកាតព្វកិច្ចតម្រូវអោយមានទំនាក់ទំនងជិតស្និទ្ធជាមួយនិយោជិកផ្សេងទៀតនិងឬ សាធារណជនពាក់ស្រោមមុខ។

សម្គាល់៖ ការបិទបាំងមុខមិនគួរប្រើជំនួសវិធានការដែលផ្អែកលើភស្តុតាងដើម្បីការពារការរាលដាល កូវីដ-១៩ ។ ការបិទបាំងមុខគួរតែត្រូវបានប្រើ បន្ថែមលើប៉ុន្តែមិនជំនួសឱ្យវិធានការណ៍ផ្អែកលើភស្តុតាងផ្សេងទៀត (ឧទាហរណ៍ការឃ្លាតឆ្ងាយពីសង្គមការអនុវត្តន៍ការលាងដៃញឹកញាប់។ រៀស ពីការប៉ះផ្ទុកច្រមុះនិងមាត់របស់យើងដោយប្រើដៃដែលគ្មានដៃ, ជៀសវាងការនៅក្បែរមនុស្សឈឺ) ។

- តម្រូវឱ្យប្រើគម្របមុខនិងស្រោមដៃនិងឬការលាងដៃញឹកញាប់សម្រាប់អន្តរកម្មជាមួយអតិថិជនការរៀបចំម្ហូបអាហារនិងការចែកចាយ អាហារ។
- ស្រេចចិត្តពិពណ៌នាវិធានការណ៍ផ្សេងទៀត៖

មធ្យោបាយសម្រាប់ការការពារខ្លួនពីការឃ្នាំមើល (ពិនិត្យមើលអ្វីទាំងអស់ដែលត្រូវអនុវត្តចំពោះទីតាំង)៖

- កំណត់ចំនួនអតិថិជននៅក្នុងហាងក្នុងពេលតែមួយដែលអាចឱ្យអតិថិជននិងនិយោជិករក្សាចម្ងាយយ៉ាងតិច ៦ ហ្វីតពីមួយទៅមួយយ៉ាង ងាយស្រួលនៅគ្រប់ពេលដែលអាចអនុវត្តបាន។ ចំនួនអតិថិជនត្រូវបានអនុញ្ញាតនៅក្នុងហាងក្នុងពេលតែមួយ៖

តាមច្បាប់ជាទូទៅចំនួនមនុស្សដែលអនុញ្ញាតឱ្យមានកន្លែងកម្សាន្តក្នុងពេលតែមួយគួរតែជាហាសិបភាគរយ (៥០%) នៃការកាន់កាប់ដែលត្រូវបានអនុញ្ញាត ឬលើមិនដូច្នោះទេត្រូវកែតម្រូវដើម្បីរក្សាចម្ងាយអប្បបរមា ៦ ហ្វីតអាស្រ័យលើទំហំនៃទីតាំង។

- បិទផ្សាយនិយោជិកឬសន្តិសុខនៅមាត់ទ្វារដើម្បីធានាថាចំនួនអតិថិជនរបស់អតិថិជននៅក្នុងកន្លែងដែលបានកំណត់ខាងលើមិនត្រូវលើស។
- ដាក់ផែនកំណត់របស់មនុស្សម្នាក់លើទំនិញដែលលក់ដាច់យ៉ាងលឿនដើម្បីកាត់បន្ថយហ្វូងមនុស្សនិងខ្សែ។ ពន្យល់៖
- ស្រេចចិត្តពិពណ៌នាវិធានការណ៍ផ្សេងទៀត

មធ្យោបាយដើម្បីរក្សាប្រជាជនឱ្យបានតិចបំផុត (៦) ហ្វីតឆ្វឹង (សូមពិនិត្យចំណុចទាំងអស់ដែលត្រូវអនុវត្ត)៖

- ដាក់សញ្ញានៅខាងក្រៅហាងរំលឹកមនុស្សត្រូវនៅដាច់ពីគ្នាយ៉ាងតិច ប្រាំមួយ (៦) ហ្វីតរួមទាំងពេលវេលាផង។
- ដាក់កាសែតឬសញ្ញាសំគាល់ផ្សេងទៀតយ៉ាងហោចណាស់ប្រាំមួយ (៦) ហ្វីតពីគ្នានៅតាមតំបន់ជួរអតិថិជននៅខាងក្នុងហាងនិងនៅលើ ចិញ្ចើមផ្លូវនៅទីសាធារណៈច្រកចូលដែលមានសញ្ញាសំគាល់ណែនាំអតិថិជនឱ្យប្រើសញ្ញាសំគាល់ដើម្បីរក្សាចម្ងាយ។
- បំបែកតំបន់បញ្ជាទិញពីតំបន់ដឹកជញ្ជូនដើម្បីការពារអតិថិជនពីការប្រមូលផ្តុំ។

ឧបសម័ន្តៈការការពារសងម

- និយោជិកទាំងអស់ត្រូវបានណែនាំឱ្យរក្សាចម្ងាយយ៉ាងតិចប្រាំមួយ(៦)ហ្វីតពីអតិថិជននិងពីគ្នាទៅវិញទៅមកលើកលែងតែនិយោជិកអាចចូលកាន់តែជិតនៅពេលចាំបាច់ក្នុងការទទួលយកការទូទាត់ដឹកជញ្ជូនទំនិញឬសេវាកម្មឬបើចាំបាច់។
- ចែកចាយផលិតផលដល់អតិថិជនតាមរយៈការមកទទួលតាមចិញ្ចើមផ្ទះឬដឹកជញ្ជូន។
- បង្កើតម៉ោងប្រតិបត្តិការដើម្បីបម្រើដល់ប្រជាជនងាយរងគ្រោះនិងធានាបាននូវពេលវេលាគ្រប់គ្រាន់ក្នុងការស្តុកទុកនៅតាមហាង។
- ស្រេចចិត្តពិពណ៌នាអំពីវិធានការណ៍ផ្សេងទៀត៖

វិធានការដើម្បីការពារការទាក់ទងដែលមិនចាំបាច់ (គូសរាល់អ្វីដែលទាក់ទងនឹងកន្លែង)

- ការទប់ស្កាត់មនុស្សមិនឱ្យបម្រើខ្លួនឯងនូវរបស់របរណាមួយដែលទាក់ទងនឹងអាហារ។
 - គំរបសំរាប់រំលែងនិងមុខទំនិញប្រភេទបារត្រូវបានផ្តល់ដោយបុគ្គលិក។ មិនឱ្យអតិថិជនដើម្បីចាប់យក។ ធុងសំរាមចំណីអាហារជាច្រើនមិនមានសម្រាប់ការប្រើប្រាស់សេវាកម្មខ្លួនឯងសម្រាប់អតិថិជនឡើយ។
 - មិនអនុញ្ញាតឱ្យអតិថិជនយកភ្នំខ្នាតខ្លួនកាដូរបស់របរប្រើប្រាស់ឡើងវិញពីផ្ទះ។
- ផ្តល់ជូននូវប្រព័ន្ធបង់ប្រាក់ដែលគ្មានការទាក់ទងឬប្រសិនបើមិនអាចធ្វើបានធ្វើឱ្យមានប្រព័ន្ធទូទាត់ឱ្យបានទៀងទាត់។ ពិពណ៌នា៖
- ពិពណ៌នាជម្រើសវិធានការផ្សេងទៀត៖

វិធានការណ៍បង្កើនអនាម័យ (ពិនិត្យរាល់អ្វីដែលត្រូវអនុវត្ត)

- ជូតលាងដែលមានប្រសិទ្ធភាពប្រឆាំងនឹង កូវីដ-១៩ មាននៅក្បែររទេះដាក់ទំនិញនិងកន្ត្រកទំនិញ។
- ទឹកលាងដៃ (ដែលមានជាតិអាស់កុលយ៉ាងហោចណាស់ ៦០ ភាគរយ) សាប៊ូនិងទឹកឬទឹកសម្លាប់មេរោគដែលមានប្រសិទ្ធភាពប្រឆាំងនឹង កូវីដ-១៩អាចរកបានសម្រាប់សាធារណជននៅឬនៅជិតច្រកចូលកន្លែងឆែកចេញនិងកន្លែងផ្សេងទៀតនៅខាងក្នុងហាងឬនៅខាងក្រៅកន្លែងដែលមានអន្តរកម្មបុគ្គលិកញឹកញាប់ជាមួយសមាជិកសាធារណៈ (ឧទាហរណ៍អ្នកគិតលុយ) ។
- ការផ្តល់សម្រាប់ការមាបមគតថលបិចនិងបិចបិចលើទូទាត់ទាំងអស់បន្ទាប់ពីការប្រើប្រាស់នីមួយៗ។ បុគ្គលិកដែលបានចាត់តាំង
- សម្លាប់ការឆ្លងផ្ទៃខាងលើខ្ពស់ ៗ ឲ្យ បានញឹកញាប់។
- និយោជិកដែលត្រូវបានចាត់តាំងឱ្យធ្វើសម្លាប់ការឆ្លងរទេះរុញនិងកន្ត្រករវាងការប្រើប្រាស់។
- ជម្រើស ពិពណ៌នាវិធានការផ្សេងទៀត៖

* វិធានការបន្ថែមដែលមិនរាប់បញ្ចូលនៅទីនេះគួរតែត្រូវបានចុះបញ្ជីនៅលើទំព័រដាច់ដោយឡែកគួរតែភ្ជាប់ទៅនឹងឯកសារនេះ។

អ្នកអាចទាក់ទងមនុស្សដូចខាងក្រោមដោយមានសំណួរឬយោបល់អំពីពិធីសារនេះ៖

ឈ្មោះ៖

លេខទូរសព្ទ៖